

លេខបញ្ជីពាណិជ្ជកម្ម:

០០០១០៣៣២

ជេអេស លែន ភីរេលស៊ី
(បុរេបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានហិរញ្ញវត្ថុបន្លោះពេលបង្រួញ
សម្រាប់ត្រីមាស និងរយៈពេលប្រាំមួយខែ បញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

(ព័ត៌មានហិរញ្ញវត្ថុបន្លោះពេលបង្រួញ ដែលភ្ជាប់មកជាមួយ គឺជាការប្រែសម្រួលជាភាសាខ្មែរ ពីរបាយការណ៍ជាភាសាអង់គ្លេស។ កងករណីមានភាពមិនស្របគ្នារវាងភាសាទាំងពីរ ឯកសារអង់គ្លេស ត្រូវបានយកជាគោល។)

ខេត្តកោះកុង ក្រុងកោះកុង
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

មាតិកា

ទំព័រ

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ	២
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ	៣ - ៤
របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្រួញ	៥ - ៦
របាយការណ៍បម្រែបម្រួលមូលធនបង្រួញ	៧ - ៨
របាយការណ៍លំហូរសាច់ប្រាក់បង្រួញ	៩ - ១០
កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ	១១ - ៣៦

ជេអេស លែន ភីអិលស៊ី
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញដែលបានភ្ជាប់មកជាមួយរបស់
ជេអេស លែន ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ព្រមទាំងរបាយការណ៍ចំណេញ ឬ
ខាតនិងចំណូលពេញលេញផ្សេងៗបង្រួញ របាយការណ៍បម្រែបម្រួលមូលធនបង្រួញ និងរបាយការណ៍លំហូរសាច់ប្រាក់
បង្រួញ សម្រាប់ត្រីមាស និងរយៈពេលប្រាំមួយខែ ដែលបានបញ្ចប់ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេល
បង្រួញ (ត្រូវបានគេស្គាល់ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ”) បានរៀបចំឡើងត្រឹមត្រូវគ្រប់ទិដ្ឋភាពជា
សារវន្តទាំងអស់ អនុលោមតាមស្តង់ដាគណនេយ្យអន្តរជាតិកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ។

ចុះហត្ថលេខា និងនាមក្រុមប្រឹក្សាភិបាល



ឧកញ៉ា គួយ ឡេសាន
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥

របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលបង្រួញ
ជូនចំពោះភាគហ៊ុនិករបស់ដេអេស លែន ភីអិលស៊ី
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខបញ្ជីពាណិជ្ជកម្ម: ០០០១០៣៣២)

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យនូវរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញដែលបានភ្ជាប់មកជាមួយរបស់ ដេអេស លែន ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្រួញ របាយការណ៍បម្រែបម្រួលមូលធនបង្រួញ និងរបាយការណ៍លំហូរសាច់ប្រាក់បង្រួញ សម្រាប់ត្រីមាស និងរយៈពេលប្រាំមួយខែ ដែលបានបញ្ចប់ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលបង្រួញ (ត្រូវបានគេស្គាល់ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលបង្រួញ”)។ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលបង្រួញ។ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើការសន្និដ្ឋានទៅលើព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលបង្រួញដោយផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ ដោយអនុលោមតាម ស្តង់ដារអន្តរជាតិលើកិច្ចព្រមព្រៀងការត្រួតពិនិត្យលេខ ២៤១០ ស្តីពី ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុបន្ថែមពេល ដែលធ្វើឡើងដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុបន្ថែមពេល រួមមានការចោទសួរបុគ្គលិកដែលទទួលខុសត្រូវលើកិច្ចការហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំង ការអនុវត្តនូវការវិភាគ និងនីតិវិធីក្នុងការត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យមានវិសាលភាពតិចជាងការធ្វើ សវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ហើយជាលទ្ធផលមិនអាចឱ្យ យើងខ្ញុំផ្តល់អំណះអំណាងថាយើងខ្ញុំ បានដឹងនូវរាល់បញ្ហាសំខាន់ៗដែលអាចនឹងកំណត់បានក្នុងពេលធ្វើសវនកម្ម។ ដូច្នេះយើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មនោះទេ។

សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ មិនមានបញ្ហាណាមួយដែលធ្វើអោយយើងខ្ញុំជឿជាក់ថា ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលបង្រួញរបស់ ក្រុមហ៊ុនដែលបានភ្ជាប់មកជាមួយនេះ មិនបានរៀបចំឡើងត្រឹមត្រូវ គ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ អនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុបន្ថែមពេល នោះទេ។



BBO (Cambodia) Limited

រាជធានីភ្នំពេញ

ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥

ជេអេស លែន អីរិលស៊ី
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបន្តបន្ទាប់
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

		មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៥		បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
ទ្រព្យសកម្មរយៈពេលវែង					
ទ្រព្យសម្បត្តិ និងបរិក្ខារ	៥	៧៨៤.៨៨២	៣.១៤៧.៣៧៧	៧៩៣.៥៣៥	៣.១៩៣.៩៧៨
សិទ្ធិក្នុងការប្រើទ្រព្យសកម្ម	៦	-	-	៣០.២៥២	១២១.៧៦៤
ទ្រព្យវិនិយោគ	៧	២.៤៤៩.២៦៦	៩.៨២១.៥៥៧	២.៤៨៧.៩៧៥	១០.០១៤.០៩៩
ការវិនិយោគនៅក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ	៨	៤៨៩.១៨៥	១.៩៦១.៦៣២	៤៩០.០៥០	១.៩៧២.៤៥១
កិច្ចសន្យាទ្រព្យសកម្ម	៩	៨.០១០.៧២០	៣២.១២២.៩៨៧	៧.២៧០.០៥៥	២៩.២៦១.៩៧១
ទ្រព្យសកម្មរយៈពេលវែងផ្សេងៗ	១០	-	-	២០.០០០	៨០.៥០០
		១១.៧៣៤.០៥៣	៤៧.០៥៣.៥៥៣	១១.០៩១.៨៦៧	៤៤.៦៤៤.៧៦៣
ទ្រព្យសកម្មរយៈពេលខ្លី					
ថ្លៃដើមអតិវុឌ្ឍន៍អចលនទ្រព្យ	១១	១.៨១០.៤០០	៧.២៥៩.៧០៤	១.៨១០.៤០០	៧.២៨៦.៨៦០
សន្និធិអចលនទ្រព្យ	១២	៤.៤៦៩.៣៧១	១៧.៩២២.១៧៨	៤.២០៣.៦៦២	១៦.៩១៩.៧៤០
កិច្ចសន្យាទ្រព្យសកម្ម	៩	៤៦០.៤២០	១.៨៤៦.២៨៤	២.៩៤១.៩០២	១១.៨៤១.១៥៦
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ	១៣	១.៧២៦.៨៤៣	៦.៩២៤.៦៤០	៥.៣៧៥.២៣៨	២១.៦៣៥.៣៣៣
សមតុល្យសាច់ប្រាក់ និងធនាគារ	១៤	៣២៥.១១៧	១.៣០៣.៧១៩	១៤០.៦១០	៥៨៥.៩៥៥
		៨.៧៩២.១៥១	៣៥.២៥៦.៥២៥	១៤.៤៧១.៨១២	៥៨.២៤៩.០៤៤
ទ្រព្យសកម្មសរុប		២០.៥២៦.២០៤	៨២.៣១០.០៧៨	២៥.៥៦៣.៦៧៩	១០២.៨៩៣.៨០៧
មូលធន និងបំណុល					
មូលធន					
ដើមទុន	១៥	៦៤២.៧៥០	២.៥៧១.០០០	៦៤២.៧៥០	២.៥៧១.០០០
បុព្វលាភភាគហ៊ុន	១៦	២.៤០០.៤៥៨	៩.៦០១.៨៣២	២.៤០០.៤៥៨	៩.៦០១.៨៣២
ចំណេញរក្សាទុក		១១៣.៨០២	៥៨៨.៤៩៩	១.៣៣៨.១៦៣	៥.៤៨២.៨៦៩
លម្អៀងនៃការបកប្រែវិធីប័ណ្ណ		-	(១០១.៧២១)	-	(៣៦.៧៨៦)
មូលធនសរុប		៣.១៥៧.០១០	១២.៦៥៩.៦១០	៤.៣៨១.៣៧១	១៧.៦១៨.៩១៥

បេអេស លែន ភីរិលស៊ី
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៥		បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បំណុល					
បំណុលរយៈពេលវែង					
ប្រាក់កម្ចី	១៧	១១.៥៨៥.១១១	៤៦.៤៨៦.២៩៥	១២.២០០.៣៤១	៤៩.១០៦.៣៧៣
បំណុលពន្ធពន្យារ	១៨	១២.៣៦៧	៤៩.៥៩២	១២.១៥០	៤៨.៩០៤
		<u>១១.៥៩៧.៤៧៨</u>	<u>៤៦.៥៣៥.៨៨៧</u>	<u>១២.២១២.៤៩១</u>	<u>៤៩.១៥៥.២៧៧</u>
បំណុលរយៈពេលខ្លី					
ប្រាក់កម្ចី	១៧	១.១៣៦.៧៣៩	៤.៥៥៨.៣២៣	១.៧០៧.៤៥៥	៦.៨៧២.៥០៦
បំណុលភតិសន្យា	៦	-	-	៣២.៤៣១	១៣០.៥៣៥
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវ បង់ផ្សេងៗ	១៩	៣.១៥៩.៨៦៩	១២.៦៧១.០៧៥	៤.០៨២.៧០៥	១៦.៤៣២.៨៨៩
សមតុល្យដែលធំពាក់ទៅភាគហ៊ុនិក		១.៤៧៥.១០៨	៥.៩១៥.១៨៣	៣.០៧១.៧៦៨	១២.៣៦៣.៨៦៦
បំណុលពន្ធបន្ត		-	-	៧៩.៤៥៨	៣១៩.៨១៩
		<u>៥.៧៧១.៧១៦</u>	<u>២៣.១៤៤.៥៨១</u>	<u>៨.៩៧៣.៤១៧</u>	<u>៣៦.១១៩.៦១៥</u>
បំណុលសរុប		<u>១៧.៣៦៩.១៩៤</u>	<u>៦៩.៦៨០.៤៦៨</u>	<u>២១.១៨៦.៣០៨</u>	<u>៨៥.២៧៤.៨៩២</u>
មូលធន និងបំណុលសរុប		<u>២០.៥២៦.២០៤</u>	<u>៨២.៣១០.០៧៨</u>	<u>២៥.៥៦៣.៦៧៩</u>	<u>១០២.៨៩៣.៨០៧</u>

ជេអេស លេង ភីអិលស៊ី

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបន្ថែម

សម្រាប់ត្រីមាស និងរយៈពេលប្រាំមួយខែ បញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៣ខែ				មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៦ខែ			
		៣០ មិថុនា ២០២៥ ^(១)		៣០ មិថុនា ២០២៤ ^(២)		៣០ មិថុនា ២០២៥ ^(១)		៣០ មិថុនា ២០២៤ ^(២)	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូល	២០	-	-	១.៤៩២.៤៧៦	៦.០៨៩.៣០២	-	-	៣.៥៦១.១៨៣	១៤.៥១១.៨២១
ថ្លៃដើមនៃការលក់	២១	-	-	(៩៣៣.៤៨២)	(៣.៨០៨.៦០៧)	(២០.៥៥៨)	(៨២.៤៥៨)	(២.៣៩៤.៤៦៧)	(៩.៧៥៧.៤៥៣)
(ខាត)/ចំណេញដុល		-	-	៥៥៨.៩៩៤	២.២៨០.៦៩៥	(២០.៥៥៨)	(៨២.៤៥៨)	១.១៦៦.៧១៦	៤.៧៥៤.៣៦៨
ចំណូលផ្សេងៗ	២២	៤០៩.៤១៤	១.៦៤១.០៩១	១៣៤.៤៧៦	៥៤៨.៦៦២	៥៨៧.៤៩៤	២.៣៥៦.៤៣៨	២៨៥.១៤៤	១.១៦១.៩៦២
ចំណាយលើការលក់ និងការផ្សព្វផ្សាយ	២៣	-	-	(១៣.០៣៤)	(៥៣.១៧៩)	-	-	(២២.៨១៦)	(៩២.៩៧៥)
ចំណាយទូទៅ និងចំណាយរដ្ឋបាល	២៤	(១៨១.៤៧០)	(៧២៦.៧៦៤)	(២១០.៥១៦)	(៨៥៨.៩០៥)	(៣៣០.០៦២)	(១.៣២៣.៨៧៩)	(៤៣៨.៨៤៦)	(១.៧៨៨.២៩៧)
ចំណាយប្រតិបត្តិការផ្សេងៗ	២៥	(២១.៦៨៩)	(៨៦.០១៥)	(២១.០៦៤)	(៨៥.៩៤១)	(១៨៥.០៦៧)	(៧៤២.៣០៤)	(១២៨.៥៤២)	(៥២៣.៨០៩)
ការបែងចែក(ខាត)/ចំណេញពីក្រុមហ៊ុនញាតិសម្ព័ន្ធ សុទ្ធនៃពន្ធ		(១.២៤៩)	(៥.០១៣)	២១០	៨៥៧	(៨៦៥)	(៣.៤៧០)	២១០	៨៥៦
ចំណេញប្រតិបត្តិការ		២០៥.០០៦	៨២៣.២៩៩	៤៤៩.០៦៦	១.៨៣២.១៨៩	៥០.៩៤២	២០៤.៣២៧	៨៦១.៨៦៦	៣.៥១២.១០៥
ចំណាយហិរញ្ញវត្ថុ	២៦	(៤១៣.១២៥)	(១.៦៥៤.៩៩១)	(២១០.៧១៥)	(៨៥៩.៧១៧)	(៧៥៥.៣៦៣)	(៣.០២៩.៧៦១)	(៤០៦.៦៨៨)	(១.៦៥៧.២៥៤)
ចំណូលហិរញ្ញវត្ថុ		២	៨	២៧.៤៩០	១១២.១៥៩	៧	២៨	៦១.៦៦០	២៥១.២៦៥
(ខាត)/ចំណេញមុនបង់ពន្ធ		(២០៨.១១៧)	(៨៣១.៦៨៤)	២៦៥.៨៤១	១.០៨៤.៦៣១	(៧០៤.៤១៤)	(២.៨២៥.៤០៦)	៥១៦.៨៣៨	២.១០៦.១១៦

របាយការណ៍លើស្ថានភាពហិរញ្ញវត្ថុ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបន្ថែម

សម្រាប់ត្រីមាស និងរយៈពេលប្រាំមួយខែ បញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៣ខែ				មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៦ខែ			
		៣០ មិថុនា ២០២៥ ^(១)		៣០ មិថុនា ២០២៤ ^(២)		៣០ មិថុនា ២០២៥ ^(១)		៣០ មិថុនា ២០២៤ ^(២)	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយពន្ធ	២៧	(២១៧)	(៧៧២)	(៤.៦២០)	(១៨.៨៥០)	(១៦.៥៧១)	(៦៦.៤៦៦)	(៦៣.៨១៨)	(២៦០.០៥៨)
(ខាត)/ចំណេញក្នុងការិយបរិច្ឆេទ		(២០៨.៣៣៤)	(៨៣២.៤៥៦)	២៦១.២២១	១.០៦៥.៧៨១	(៧២០.៩៨៥)	(២.៨៩១.៨៧២)	៤៥៣.០២០	១.៨៤៦.០៥៨
ចំណូលពេញលេញផ្សេងៗ សុទ្ធនៃពន្ធ									
ខ្ទង់គណនីដែលបានបែងចែកឡើងវិញលើចំណេញ ឬខាត									
- ការបកប្រែរូបិយប័ណ្ណបរទេស		-	៣៥.៧៨២	-	២៧៩.៤២៦	-	(៦៤.៩៣៥)	-	១០៩.៤៣០
(ខាត)/ចំណូលពេញលេញសរុបក្នុងការិយបរិច្ឆេទ		(២០៨.៣៣៤)	(៧៩៦.៦៧៤)	២៦១.២២១	១.៣៤៥.២០៧	(៧២០.៩៨៥)	(២.៩៥៦.៨០៧)	៤៥៣.០២០	១.៩៥៥.៤៨៨
(ខាត)/ចំណេញក្នុងមួយភាគហ៊ុន៖									
ភាគហ៊ុនគោល	២៨	(០,០១)	(៣២,៣៨)	០,០១	៤១,៤៥	(០,០៣)	(១១២,៤៨)	០,០២	៧,១៨
ភាគហ៊ុនថយចុះ	២៨	(០,០១)	(៣២,៣៨)	០,០១	៤១,៤៥	(០,០៣)	(១១២,៤៨)	០,០២	៧,១៨

កំណត់សម្គាល់៖

(១) របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបន្ថែម ត្រូវបានរៀបចំឡើងវិញដោយយោងទៅតាមការណែនាំអំពីរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

(២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្មទេ។

ជេអេស លែន ភីអិលស៊ី

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍បម្រែបម្រួលមូលធនប្រែប្រួល

សម្រាប់រយៈពេលប្រាំមួយខែ បញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

	កំណត់ សម្គាល់	ដើមទុន		បុព្វលាភភាគហ៊ុន		ចំណេញរក្សាទុក		លម្អៀងនៃការបកប្រែ រូបិយប័ណ្ណ		សរុប	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥		៦៤២.៧៥០	២.៥៧១.០០០	២.៤០០.៤៥៨	៩.៦០១.៨៣២	១.៣៣៤.១៦៣	៥.៤៨២.៨៦៩	-	(៣៦.៧៨៦)	៤.៣៧៧.៣៧១	១៧.៦១៨.៩១៥
ខាតក្នុងការិយបរិច្ឆេទ		-	-	-	-	(៧២០.៩៨៥)	(២.៨៩១.៨៧២)	-	-	(៧២០.៩៨៥)	(២.៨៩១.៨៧២)
ខាតពេញលេញផ្សេងៗ សុទ្ធនៃពន្ធ		-	-	-	-	-	-	-	(៦៤.៩៣៥)	-	(៦៤.៩៣៥)
ខាតពេញលេញសរុប		-	-	-	-	(៧២០.៩៨៥)	(២.៨៩១.៨៧២)	-	(៦៤.៩៣៥)	(៧២០.៩៨៥)	(២.៩៥៦.៨០៧)
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន ភាគលាភដែលបានបង់ គំណាងឱ្យ ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន	២៩	-	-	-	-	(៤៩៩.៣៧៦)	(២.០០២.៤៩៨)	-	-	(៤៩៩.៣៧៦)	(២.០០២.៤៩៨)
សមតុល្យនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ^(១)		៦៤២.៧៥០	២.៥៧១.០០០	២.៤០០.៤៥៨	៩.៦០១.៨៣២	១១៣.៨០២	៥៨៨.៤៩៩	-	(១០១.៧២១)	៣.១៥៧.០១០	១២.៦៥៩.៦១០

ជេអេស លែន ភីអិលស៊ី

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍បម្រែបម្រួលមូលធនបង្កើត

សម្រាប់រយៈពេលប្រាំមួយខែ បញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ (ត)

	កំណត់ សម្គាល់	ដើមទុន		បុព្វលាភភាគហ៊ុន		ចំណេញរក្សាទុក		លម្អៀងនៃការបកប្រែ រូបិយប័ណ្ណ		សរុប	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤		៦៤២.៧៥០	២.៥៧១.០០០	២.៤០០.៤៥៨	៩.៦០១.៨៣២	៦៨៩.៥៧១	២.៨៥៨.៧៣៨	-	២១៦.៨៣៤	៣.៧៣២.៧៧៩	១៥.២៤៨.៤០១
ចំណេញក្នុងការិយបរិច្ឆេទ		-	-	-	-	៤៥៣.០២០	១.៨៤៦.០៥៨	-	-	៤៥៣.០២០	១.៨៤៦.០៥៨
ចំណូលពេញលេញផ្សេងៗ សុទ្ធនៃពន្ធ		-	-	-	-	-	-	-	១០៩.៤៣០	-	១០៩.៤៣០
ចំណូលពេញលេញសរុប		-	-	-	-	៤៥៣.០២០	១.៨៤៦.០៥៨	-	១០៩.៤៣០	៤៥៣.០២០	១.៩៥៥.៤៨៨
សមតុល្យនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ^(២)		៦៤២.៧៥០	២.៥៧១.០០០	២.៤០០.៤៥៨	៩.៦០១.៨៣២	១.១៤២.៥៩១	៤.៧០៤.៧៩៦	-	៣២៦.២៦៤	៤.១៨៥.៧៩៩	១៧.២០៣.៨៨៩

កំណត់សម្គាល់៖

(១) របាយការណ៍បម្រែបម្រួលមូលធនបង្កើត គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកំណត់សម្គាល់ពន្យល់ ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

(២) គួរលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្មទេ។

របាយការណ៍លំហូរសាច់ប្រាក់

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់ប្រចាំឆ្នាំ

សម្រាប់រយៈពេលប្រាំមួយខែ បញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥

មិនបានធ្វើសវនកម្ម
សម្រាប់រយៈពេលបញ្ចប់ ៦ខែ

កំណត់ សម្គាល់	៣០ មិថុនា ២០២៥ ^(១)		៣០ មិថុនា ២០២៤ ^(២)	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
(ខាត)/ចំណេញមុនបង់ពន្ធ	(៧០៤.៤១៤)	(២.៨២៥.៤០៦)	៥១៦.៨៣៨	២.១០៦.១១៦
និយ័តកម្មសម្រាប់៖				
ការលុបចេញពីបញ្ជីនៃកិច្ចសន្យាទ្រព្យសកម្ម	៩	-	-	៤១.៥៤៤
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ	៥	១៣.៥៥៣	៥៤.៣៦១	៩.២១៧
រំលស់សិទ្ធិក្នុងការប្រើទ្រព្យសកម្ម	៦	៣០.២៥២	១២១.៣៤១	៣០.២៥២
រំលស់ទ្រព្យវិនិយោគ	៧	៤២.៥១៩	១៧០.៥៤៤	៤២.១២៩
ការខាតបង់ឥណទានដែលរំពឹងទុកនៃកិច្ចសន្យាទ្រព្យសកម្ម	៩	-	-	៣២.០៨៦
ការខាតបង់ឥណទានដែលរំពឹងទុកនៃគណនីអតិថិជន				១៣០.៧៥០
ពាណិជ្ជកម្ម	១៣	-	-	១២.១៧៤
ចំណូលហិរញ្ញវត្ថុ		(៧)	(២៨)	(២៥១.២៦៨)
ចំណាយហិរញ្ញវត្ថុ	២៦	៧៥៥.៣៦៣	៣.០២៩.៧៦១	៤០៦.៦៨៨
ចំណូលការប្រាក់	២២	(៣៩៤.៩៥៦)	(១.៥៨៤.១៦៨)	-
ខាតពីការបញ្ឈប់ការទិញបន្ទប់	២៥	១៤២.១៩៥	៥៧០.៣៤៤	-
ការបែងចែកចំណេញពីក្រុមហ៊ុនញាតិសម្ព័ន្ធ សុទ្ធនៃពន្ធ		៨៦៥	៣.៤៧០	(២១០)
ការលុបចេញពីបញ្ជីនៃគណនីអតិថិជនពាណិជ្ជកម្ម		-	-	៦០៩
(ខាត)/ចំណេញប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល	(១១៤.៦៣០)	(៤៥៩.៧៨១)	១.០២៩.៦៦៧	៤.១៩៥.៨៩៤
បម្រែបម្រួលដើមទុនបង្វិល				
សន្និធិអចលនទ្រព្យ		(៦៧៦.៨៥៨)	(២.៧១៤.៨៧៧)	(៣.៦៩៩.៦៦៩)
កិច្ចសន្យាទ្រព្យសកម្ម		២.០០៩.៧៧០	៨.០៦១.១៨៧	៤.១២៧.០៦៩
ការវិនិយោគនៅក្នុងក្រុមហ៊ុនញាតិសម្ព័ន្ធ		-	-	(៥០០.០០០)
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		៤៧.២៣៤	១៨៩.៤៥៦	(៩៣១.៤៩៥)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ		(៩២២.៨៤០)	(៣.៧០១.៥១២)	(២៧៦.៦៤១)
សាច់ប្រាក់បានមកពី/(ប្រើក្នុង)ប្រតិបត្តិការ		៣៤២.៦៧៦	១.៣៧៤.៤៧៣	(២៥១.០៦៩)
ការប្រាក់ដែលបានទទួល		៧	២៨	៤០
ពន្ធលើប្រាក់ចំណូលបានបង់		(៩៥.៨១២)	(៣៨៤.៣០២)	(១៦៩.២៦០)
សាច់ប្រាក់សុទ្ធបានមកពី/(ប្រើក្នុង)សកម្មភាពប្រតិបត្តិការ		២៤៦.៨៧១	៩៩០.១៩៩	(៤២០.២៨៩)

ជេអេស លែន ភីរិលស៊ី
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់បន្តបន្ទាប់
សម្រាប់រយៈពេលប្រាំមួយខែ បញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៦ខែ			
		៣០ មិថុនា ២០២៥ ^(១)		៣០ មិថុនា ២០២៤ ^(២)	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៥	(៤.៩០០)	(១៩.៦៥៤)	(២៧.០២៥)	(១១០.១២៧)
ការទិញទ្រព្យវិនិយោគ	៧	(៣.៨១០)	(១៥.២៨២)	-	-
ការប្រាក់ដែលបានទទួល		៤៣៥.០៧១	១.៧៤៥.០៧០	-	-
សាច់ប្រាក់សុទ្ធបានមកពី/(ប្រើក្នុង)សកម្មភាពវិនិយោគ		៤២៦.៣៦១	១.៧១០.១៣៤	(២៧.០២៥)	(១១០.១២៧)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់បំណុលគតិសន្យា		(៣៣.៣៣៦)	(១៣៣.៧១១)	(៣៣.៣៣៦)	(១៣៥.៨៤៤)
ការដកប្រាក់កម្ចី		៧២.១៥៨	២៨៩.៤២៦	១.៤៨៥.០០០	៦.០៥១.៣៧៥
ភាគលាភបានបង់		(៤៩៩.៣៧៦)	(២.០០២.៩៩៧)	-	-
ការទូទាត់សងពីភាគីពាក់ព័ន្ធ		៣.៥៥០.៥៧៤	១៤.២៤១.៣៥២	-	-
ការបង់សងការប្រាក់លើប្រាក់កម្ចី		(៧៥០.០៣៥)	(៣.០០៨.៣៩០)	(៣៤៨.៨៥១)	(១.៤២១.៥៦៨)
ការទូទាត់សងប្រាក់កម្ចី		(១.៤១៨.៨៨៧)	(៥.៦៩១.១៥៦)	(៣៦៧.៣១៩)	(១.៤៩៦.៨២៥)
ការបង់សងសុទ្ធទៅភាគហ៊ុនិក		(១.៤០៩.៨២៣)	(៥.៦៥៤.៨០១)	(២៨៩.៥៨៣)	(១.១៨០.០៥១)
សាច់ប្រាក់សុទ្ធប្រើក្នុង/បានមកពីសកម្មភាព ហិរញ្ញប្បទាន		(៤៨៨.៧២៥)	(១.៩៦០.២៧៧)	៤៤៥.៩១១	១.៨១៧.០៨៧
កំណើន/(តម្លាយ)សុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់ សមមូល					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមប្រា		១៨៤.៥០៧	៧៤០.០៥៧	(១.៤០៣)	(៥.៧១៨)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ		-	(២.២៩៣)	-	៥.១៧១
សាច់ប្រាក់ និងសាច់ប្រាក់សមមូលចុងប្រា	១៤	៣២៥.១១៧	១.៣០៣.៧១៩	២០៧.៣៦៣	៨៥២.២៦២

កំណត់សម្គាល់៖

(១) របាយការណ៍លំហូរសាច់ប្រាក់បន្តបន្ទាប់ ត្រូវបានរៀបចំឡើងវិញដោយយោងទៅតាមការណែនាំហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

(២) ចូលរួមដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្មទេ។

ជេអេស លែន ភីអិលស៊ី
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលបង្រួញ
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥

១. ព័ត៌មានអំពីក្រុមហ៊ុន

ជេអេស លែន ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលពីមុនត្រូវបានគេស្គាល់ជា ជេអេស លែន លីមីតធីត ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជានៅ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ ដោយលក្ខន្តិកៈ (“MAA”) របស់ក្រុមហ៊ុន និងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម លេខ ៣២៧៨KH/២០១៤ ចេញដោយក្រសួងពាណិជ្ជកម្ម (“កណ”)។ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ក្រុមហ៊ុន បានធ្វើការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មម្តងទៀត ក្រោមលេខចុះបញ្ជីពាណិជ្ជកម្មថ្មី ០០០១០៣៣២។

នៅថ្ងៃទី៤ ខែមីនា ២០២២ ក្រុមហ៊ុនត្រូវបានចុះបញ្ជីដោយជោគជ័យនៅក្នុងទីផ្សារកំណើននៃផ្សារ មូលបត្រកម្ពុជា។ ចំនួនភាគហ៊ុនដែលបានបោះផ្សាយសរុបមានចំនួន ៥.៧១០.០០០ភាគហ៊ុន ដែលមានតម្លៃ ចារឹកភាគហ៊ុន ១០០ រៀល ឬ ០,០២៥ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន ហើយមានតម្លៃលក់ចេញចំនួន ១.៩០០រៀល ឬ ០,៤៦ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន។ ក្រុមហ៊ុនបានទទួលសេចក្តីអនុម័តពីក្រសួងពាណិជ្ជកម្មសម្រាប់ការធ្វើ វិសោធនកម្មលើលក្ខន្តិកៈរបស់ក្រុមហ៊ុននៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៣។

ការិយាល័យដែលបានចុះបញ្ជី និងទីតាំងអាជីវកម្មចម្បងរបស់ក្រុមហ៊ុន គឺនៅស្ថិតនៅអគារលេខ B២- ១០៧ គម្រោងកោះពេជ្រ Elysee វិថីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជា- ណាចក្រកម្ពុជា។

ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលបង្រួញ ត្រូវបានបង្ហាញជាប្រាក់ដុល្លារសហរដ្ឋអាមេរិក (“ដុល្លារអាមេរិក”) ដែល ជារូបិយប័ណ្ណមុខងាររបស់ក្រុមហ៊ុន។ ការលាតត្រដាងបន្ថែម ត្រូវបានធ្វើឡើងជាប្រាក់រៀលខ្មែរ (“រៀល”) ដើម្បី បំពេញតម្រូវការនៃច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។ ការបម្លែងទៅប្រាក់រៀល ត្រូវបានបង្ហាញក្នុងរបាយ- ការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្រួញ របាយការណ៍បម្រែបម្រួលមូលធនបង្រួញ របាយការណ៍លំហូរសាច់ប្រាក់បង្រួញ និងកំណត់សម្គាល់ព័ត៌មាន ហិរញ្ញវត្ថុបន្ថែមពេលបង្រួញនា និងសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ របស់ក្រុមហ៊ុន ដោយប្រើប្រាស់អត្រាប្តូរប្រាក់ចុងការិយបរិច្ឆេទ និងអត្រាប្តូរប្រាក់មធ្យមដូចខាងក្រោម៖

	អត្រាប្តូរប្រាក់ចុងការិយ- បរិច្ឆេទ	អត្រាប្តូរប្រាក់មធ្យម
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥	១ដុល្លារ ស្មើនឹង ៤.០១០រៀល	៤.០១១រៀល
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤	១ដុល្លារ ស្មើនឹង ៤.១១០រៀល	៤.០៧៥រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១ដុល្លារ ស្មើនឹង ៤.០២៥រៀល	៤.០៧១រៀល

ចំនួនរៀលទាំងនេះតំណាងឱ្យព័ត៌មានបន្ថែម និងមិនត្រូវបានយកមកបកស្រាយជាអំណះអំណាងថា ប្រាក់ ដុល្លារអាមេរិកតំណាងឱ្យ ឬត្រូវបានប្តូរទៅជាប្រាក់រៀល តាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ដទៃទៀតទេ។

ព័ត៌មានហិរញ្ញវត្ថុបន្ថែមពេលបង្រួញ ត្រូវបានអនុម័តឱ្យចេញផ្សាយដោយ ក្រុមប្រឹក្សាភិបាលនៅ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ។

២. សកម្មភាពបង្ក

សកម្មភាពបង្ករបស់ក្រុមហ៊ុន គឺចូលរួមក្នុងគ្រប់ផ្នែកនៃក្រុមហ៊ុនអចលនទ្រព្យ ជាពិសេសក្នុងការអភិវឌ្ឍន៍លើគម្រោងអគារសម្រាប់លក់ ឬកតិសន្យា។

៣. មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល មិនត្រូវបានធ្វើសវនកម្ម និងត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ គួរតែត្រូវបានអានផ្គុំជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់មកជាមួយ។

កំណត់សម្គាល់ពន្យល់ ផ្តល់ការពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗសម្រាប់ការស្វែងយល់ពីបម្រែបម្រួលនៃស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុនចាប់ពីការិយបរិច្ឆេទបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ មក។

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រនៃការគណនាដែលបានអនុវត្ត គឺសមស្របទៅនឹងគោលនយោបាយគណនេយ្យ និងវិធីសាស្ត្រដែលបានអនុវត្ត នៅក្នុងការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទ បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ លើកលែងតែការអនុវត្តនៃវិសោធនកម្មដូចខាងក្រោម៖

ថ្ងៃចូលជាធរមាន

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ

១ មករា ២០២៥

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ បានកែប្រែទៅជា៖

- បញ្ជាក់នៅពេលដែលរូបិយប័ណ្ណអាចប្តូរទៅជាប្រាក់រូបិយប័ណ្ណផ្សេងទៀត ហើយនៅពេលដែលវាមិនមែនរូបិយប័ណ្ណអាចផ្លាស់ប្តូរបាននៅពេលដែលអង្គភាពមួយអាចផ្លាស់ប្តូររូបិយប័ណ្ណនោះ ទៅជាប្រាក់រូបិយប័ណ្ណផ្សេងទៀតតាមរយៈទីផ្សារ ឬយន្តការផ្លាស់ប្តូរ ដែលបង្កើតសិទ្ធិ និងកាតព្វកិច្ចដែលអាចអនុវត្តបាន ដោយគ្មានការពន្យារពេលហួសហេតុនៅកាលបរិច្ឆេទវាស់វែង និងសម្រាប់គោលបំណងដាក់លាក់ រូបិយប័ណ្ណគឺមិនអាច ប្តូរទៅជាប្រាក់រូបិយប័ណ្ណផ្សេងទៀត ប្រសិនបើអង្គភាពណាមួយអាចទទួលបានត្រឹមតែចំនួនមិនសំខាន់រូបិយប័ណ្ណផ្សេងទៀត
- បញ្ជាក់អំពីរបៀប ដែលអង្គភាពកំណត់អត្រាប្តូរប្រាក់ដែលត្រូវអនុវត្តនៅពេលដែលរូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាន។ នៅពេលដែលរូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាននៅកាលបរិច្ឆេទវាស់វែងអង្គភាពមួយប៉ាន់ប្រមាណអត្រាប្តូរប្រាក់កន្លែងជាអត្រាដែលនឹងអនុវត្តចំពោះប្រតិបត្តិការ ដែលមានសណ្តាប់ធ្នាប់រវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទវាស់វែង ហើយដែលនឹងឆ្លុះបញ្ចាំងយ៉ាងស្មោះត្រង់ស្ថានភាពសេដ្ឋកិច្ចដែលកំពុងរីកចម្រើន និង
- ទាមទារឱ្យមានការលាតត្រដាងព័ត៌មានបន្ថែមនៅពេលដែលរូបិយប័ណ្ណមិនអាចប្តូរបាន។ ពេលណា រូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាន អង្គភាពត្រូវលាតត្រដាងព័ត៌មានដែលអាចឱ្យអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុដើម្បីវាយតម្លៃថា ការខ្វះខាតនៃការផ្លាស់ប្តូររូបិយប័ណ្ណប៉ះពាល់ដល់យ៉ាងណាវិញនឹងមានផលប៉ះពាល់លទ្ធផលហិរញ្ញវត្ថុ ស្ថានភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់។

វិសោធនកម្មនេះ មិនមានផលប៉ះពាល់ទៅលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលបង្រួញនៃ ក្រុមហ៊ុនទេ។

៣. មូលដ្ឋាននៃការរៀបចំ (ត)

ខាងក្រោមនេះគឺជាវិសោធនកម្ម និងស្តង់ដាគណនេយ្យ ដែលបានចេញផ្សាយរួច ប៉ុន្តែពុំទាន់បានអនុវត្ត ដោយក្រុមហ៊ុន៖

	ថ្ងៃចូលជាធរមាន
វិសោធនកម្មលើ ស.រ.ហ.អ.ក ៧ និង ស.រ.ហ.អ.ក ៩ ចំណាត់ថ្នាក់ និងការវាស់វែង ឧបករណ៍ហិរញ្ញវត្ថុ	១ មករា ២០២៦
ការកែលម្អប្រព័ន្ធគណនេយ្យលើ ស.រ.ហ.អ.ក ស្តង់ដាគណនេយ្យ - កម្រិត១១	១ មករា ២០២៦
វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ និង ស.រ.ហ.អ.ក ៧ កិច្ចសន្យាដែលយោងទៅលើថាមពល អគ្គិសនីដែលរំពឹងផ្អែកលើធម្មជាតិ	១ មករា ២០២៦
ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ	១ មករា ២០២៧
ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយគ្មានការទទួលខុសត្រូវសាធារណៈ៖ ការ លាតត្រដាង	១ មករា ២០២៧
វិសោធនកម្មលើ ស.រ.ហ.អ.ក ១០ និង ស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ សកម្មវាងវិនិយោគិន និងញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន	ពន្យារ

ក្រុមហ៊ុនកំពុងស្ថិតក្នុងដំណើរការធ្វើការវាយតម្លៃលើផលប៉ះពាល់ចម្បងពីការអនុវត្តវិសោធនកម្ម និងស្តង់ដា គណនេយ្យទាំងនេះ ដូច្នេះហើយក្រុមហ៊ុនប្រឹក្សាភិបាលមិនទាន់មានជំហរក្នុងការសន្និដ្ឋានអំពីផលប៉ះពាល់ចម្បងលើ លទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យ មានដូចខាងក្រោម៖

វិសោធនកម្មលើ ស.រ.ហ.អ.ក ៧ និង ស.រ.ហ.អ.ក ៩ ចំណាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ

វិសោធនកម្មបញ្ជាក់ពី៖

- តម្រូវការទាក់ទងនឹងកាលបរិច្ឆេទនៃការទទួលស្គាល់ និងការមិនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុ ដោយមានករណីលើកលែងសម្រាប់ការមិនទទួលស្គាល់បំណុលហិរញ្ញវត្ថុដែលបានទូទាត់ តាមរយៈការផ្ទេរអេឡិចត្រូនិក
- តម្រូវការសម្រាប់ការវាយតម្លៃលក្ខណៈលំហូរសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ដោយមាន ការណែនាំបន្ថែមលើការវាយតម្លៃនៃលក្ខណៈជាប់ពាក់ព័ន្ធ និង
- លក្ខណៈនៃប្រាក់កម្ចីដែលមិនមានជំនួយ និងឧបករណ៍ភ្ជាប់តាមកិច្ចសន្យា។

វិសោធនកម្មនេះក៏ណែនាំអំពីតម្រូវការបញ្ចេញព័ត៌មានបន្ថែម សម្រាប់ឧបករណ៍មូលធនដែលត្រូវបានចាត់ ថ្នាក់ជា FVOCI និងសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានលក្ខណៈពាក់ព័ន្ធ។

៣. មូលដ្ឋាននៃការរៀបចំ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យ មានដូចខាងក្រោម៖ (ត)

ការកែលម្អប្រចាំឆ្នាំលើ ស.រ.ហ.អ.ក ស្តង់ដាគណនេយ្យ - កម្រិត១១

ការកែលម្អប្រចាំឆ្នាំមានដូចខាងក្រោម៖

- គណនេយ្យទប់ស្កាត់ហានិភ័យដោយការអនុវត្តលើកដំបូង (វិសោធនកម្មលើ ស.រ.ហ.អ.ក ១ ការអនុវត្តលើកដំបូងរបស់ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ)
- ការលាតត្រដាងពីភាពខុសគ្នាពន្យាររវាងតម្លៃសមស្រប និងតម្លៃប្រតិបត្តិការ (វិសោធនកម្មសេចក្តីណែនាំស្តីពីការអនុវត្ត ស.រ.ហ.អ.ក ៧)
- ចំណេញ ឬខាតលើការឈប់ទទួលស្គាល់ (វិសោធនកម្មលើ ស.រ.ហ.អ.ក ៧)
- ការណែនាំ និងការលាតត្រដាងហានិភ័យឥណទាន (វិសោធនកម្មសេចក្តីណែនាំស្តីពីការអនុវត្ត ស.រ.ហ.អ.ក ៧)
- ការឈប់ទទួលស្គាល់បំណុលភតិសន្យា (វិសោធនកម្មលើ ស.រ.ហ.អ.ក ៩)
- តម្លៃប្រតិបត្តិការ (វិសោធនកម្មលើ ស.រ.ហ.អ.ក ៩)
- ការកំណត់ "ភ្នាក់ងារពិត" (វិសោធនកម្មលើ ស.រ.ហ.អ.ក ១០) និង
- វិធីសាស្ត្រថ្លៃដើម (វិសោធនកម្មលើ ស.គ.អ.ក ៧)។

វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ និង ស.រ.ហ.អ.ក ៧ កិច្ចសន្យាដែលយោងទៅលើថាមពលអគ្គិសនីដែលពឹងផ្អែកលើធម្មជាតិ

វិសោធនកម្មរួមមាន៖

- ការបញ្ជាក់អំពីការអនុវត្តតម្រូវការ "ការប្រើប្រាស់ដោយខ្លួនឯង"
- ការអនុញ្ញាតឱ្យមានគណនេយ្យទប់ស្កាត់ហានិភ័យ ប្រសិនបើកិច្ចសន្យាទាំងនេះត្រូវបានប្រើជាឧបករណ៍ទប់ស្កាត់ហានិភ័យ និង
- ការបន្ថែមតម្រូវការការលាតត្រដាងថ្មី ដើម្បីឱ្យវិនិយោគិនយល់អំពីឥទ្ធិពលនៃកិច្ចសន្យាទាំងនេះទៅលើលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ របស់ក្រុមហ៊ុន។

ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ

ស.រ.ហ.អ.ក ១៨ នឹងត្រូវមកជំនួស ស.គ.អ.ក ១ ការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុដែលជាប្រភពចម្បងក្នុងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុស្របតាមតម្រូវការរបស់ស្តង់ដាគណនេយ្យអន្តរជាតិ។

ខាងក្រោមនេះ គឺជាសេចក្តីបង្ហាញនៃការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលណែនាំដោយ ស.រ.ហ.អ.ក ១៨៖

- តម្រូវការតាមប្រភេទ និងសរុបនៅក្នុងរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ធាតុនៃចំណូល និងចំណាយនឹងត្រូវបានចាត់ទុកជាប្រតិបត្តិការ ហិរញ្ញប្បទាន វិនិយោគ ពន្ធលើប្រាក់ចំណូល ឬ ប្រភេទប្រតិបត្តិមិនបន្ត។ ចំណាត់ថ្នាក់នេះនឹងអាស្រ័យលើការរួមបញ្ចូលគ្នានៃការវាយតម្លៃនៃសកម្មភាពអាជីវកម្មចម្បងរបស់អង្គភាព និងជម្រើសគោលនយោបាយគណនេយ្យមួយជាក់លាក់
- តម្រូវការសរុបរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ផ្អែកលើការអនុវត្តរបស់អង្គភាពនៃតម្រូវចំណាត់ថ្នាក់ដូចបានរៀបរាប់ក្នុងលេខ ១ សរុបរងជាក់លាក់ តម្រូវឱ្យបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដូចជាចំណេញប្រតិបត្តិការ។ ចំណេញប្រតិបត្តិការសរុបរងឥឡូវនេះត្រូវបានកំណត់នៅក្នុង ស.រ.ហ.អ.ក ១៨
- ការដាក់ស្លាក ការប្រមូលផ្តុំ និងការបែងចែក៖ តម្រូវការពង្រីកសម្រាប់ការដាក់ស្លាក ការប្រមូលផ្តុំ និងការបំបែកព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ

៣. មូលដ្ឋាននៃការរៀបចំ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យ មានដូចខាងក្រោម៖ (ត)

ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ (ត)

ខាងក្រោមនេះ គឺជាសេចក្តីបង្រៀននៃការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលណែនាំដោយ ស.រ.ហ.អ.ក ១៨៖ (ត)

- ការផ្លាស់ប្តូរវិសាលភាពតូចចង្អៀតចំពោះរបាយការណ៍លំហូរសាច់ប្រាក់៖ តម្រូវការកែសម្រួល របាយការណ៍លំហូរសាច់ប្រាក់នឹងត្រូវបានបង្ហាញ រួមទាំងចំណាត់ថ្នាក់នៃលំហូរសាច់ប្រាក់របស់ការប្រាក់ និងភាគលាភ
- វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង៖ តម្រូវការសម្រាប់អង្គភាពជាក់លាក់ ដើម្បីរួមបញ្ចូល “វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង” (ឧទាហរណ៍៖ វិធានការអនុវត្តជំនួស “វិធានការមិនមែន GAAP” ក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ ជាមួយនឹងការបន្ស៊ីទៅនឹងសរុបអនុលោមតាម ស.រ.ហ.អ.ក ដែលនៅជិតបំផុត។ ឧទាហរណ៍ “ការកែតម្រូវនៃចំណេញ ឬខាត” បន្ស៊ីទៅនឹងប្រាក់ចំណេញ ឬខាត។

ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយគ្មានការទទួលខុសត្រូវសាធារណៈ៖ ការលាតត្រដាង

ស.រ.ហ.អ.ក ១៩ អនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានសិទ្ធិអនុវត្តស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក ជាមួយនឹងការកាត់បន្ថយការលាតត្រដាង ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធអាចជ្រើសរើសដើម្បីអនុវត្ត ស.រ.ហ.អ.ក ១៩ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម ដាច់ដោយឡែក ឬបុគ្គលរបស់ខ្លួនដែលបានផ្តល់ឱ្យនៅកាលបរិច្ឆេទរាយការណ៍៖

- វាមិនមានទំនួលខុសត្រូវសាធារណៈទេ និង
- ក្រុមហ៊ុនមេរបស់ខ្លួនផលិតរបាយការណ៍ហិរញ្ញវត្ថុរួម ដែលមានសម្រាប់ការប្រើប្រាស់ជាសាធារណៈក្រោមស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក។

ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលអនុវត្ត ស.រ.ហ.អ.ក ១៩ តម្រូវឱ្យបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍ច្បាស់លាស់ និងមិនបានរក្សាទុករបស់ខ្លួនអំពីការអនុលោមតាមស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក ដែលស.រ.ហ.អ.ក ១៩ ត្រូវបានអនុម័ត។

វិសោធនកម្មលើ ស.រ.ហ.អ.ក ១០ និងស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យរវាងសហគ្រិន និងញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន

ការធ្វើវិសោធនកម្មនេះបញ្ជាក់ពីវិសាលភាពនៃការចំណេញ ឬខាតដែលត្រូវទទួលស្គាល់ នៅពេលដែលអង្គភាពលក់ ឬដាក់ទុនជាទ្រព្យសម្បត្តិទៅញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន។ នៅពេលប្រតិបត្តិការទាក់ទងទៅនឹងអាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់ទាំងស្រុង នៅពេលដែលប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសម្បត្តិដែលមិនរួមចំណែកក្នុងអាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់តែចំពោះផលប្រយោជន៍របស់វិនិយោគិន ដែលមិនពាក់ព័ន្ធនឹងក្រុមហ៊ុនរួមទុន ឬញាតិសម្ព័ន្ធ។

៤. បម្រែបម្រួលតាមរដូវកាលនៃប្រតិបត្តិការអាជីវកម្ម

ក្រុមហ៊ុនបានចូលរួមជាចម្បងនៅក្នុងអាជីវកម្មទាក់ទងនឹងអចលនទ្រព្យ តែពុំមានកត្តារដូវកាលសំខាន់ៗដែលទាក់ទងនឹងអាជីវកម្មរបស់ក្រុមហ៊ុននោះទេ។

៥. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ដី ដុល្លារអាមេរិក	អគារ ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងបរិក្ខារភ្ជាប់ ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	ការកែលម្អ អគារ ដុល្លារអាមេរិក	ទ្រព្យសកម្មរយៈពេល វែងកំពុងដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
កម្រៃយោងសុទ្ធ								
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៥៦០.០០០	៦០.៥៧៦	៣.៩១៦	៤.៩២២	១.៣២៦	១១.៥៥២	៥៧.៨៧៦	៧០០.១៦៨
ការទិញបន្ថែម	-	-	-	១៣.៨៨៩	៣.៥០៨	១០.៤៧១	-	២៧.៨៦៨
ការផ្ទេរពីសន្និធិ	-	៨៦.៤៦០	-	-	-	-	-	៨៦.៤៦០
រំលស់	-	(១១.២០៦)	(៣.៤៧៨)	(៣.៩១២)	(៥៩១)	(២.១៧៤)	-	(២០.៩៦១)
	៥៦០.០០០	១៣៥.៨៣០	៤៣៨	១៥.២៩៩	៤.២៤៣	១៩.៨៥៩	៥៧.៨៧៦	៧៩៣.៥៣៥
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	-	-	-	៣.០០០	១.៩០០	-	-	៤.៩០០
ការទិញបន្ថែម	-	(៩.២០៥)	(១៧៦)	(២.៥៤៥)	(២៧៨)	(១.៣៤៩)	-	(១៣.៥៥៣)
រំលស់	-	-	-	-	-	-	-	-
	-	(៩.២០៥)	(១៧៦)	(២.៥៤៥)	(២៧៨)	(១.៣៤៩)	-	(១៣.៥៥៣)
	៥៦០.០០០	១២៦.៦២៥	២៦២	១៥.៧៥៤	៥.៨៦៥	១៨.៥១០	៥៧.៨៧៦	៧៨៤.៨៨២
សមតុល្យនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ (មិនបានធ្វើសវនកម្ម)	៥៦០.០០០	១២៦.៦២៥	២៦២	១៥.៧៥៤	៥.៨៦៥	១៨.៥១០	៥៧.៨៧៦	៧៨៤.៨៨២
(គិតជាពាន់រៀល)	២.២៤៥.៦០០	៥០៧.៧៦៦	១.០៥១	៦៣.១៧៤	២៣.៥១៩	៧៤.១៨៥	២៣២.០៨២	៣.១៤៧.៣៧៧

នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ក្រុមហ៊ុនបានចុះកិច្ចសន្យានិងសេចក្តីប្រកាសនៃសេចក្តីទុកចិត្តជាមួយម្ចាស់ភាគហ៊ុននិករបស់ខ្លួន ដើម្បីកាន់កាប់ក្បាលដីដែលប្រើប្រាស់សម្រាប់បន្ទប់តាំងបង្ហាញរបស់ខ្លួន។

៦. ភតិសន្យា

សិទ្ធិក្នុងការប្រើទ្រព្យសកម្ម
តម្លៃយោង

**អគារ
ដុល្លារអាមេរិក**

សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២៤
រំលស់

៩០.៧៥៦
(៦០.៥០៤)

សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
រំលស់

៣០.២៥២
(៣០.២៥២)

សមតុល្យថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ (មិនបានធ្វើសវនកម្ម)

-

(គិតជាពាន់រៀល)

-

**បំណុលភតិសន្យា
តម្លៃយោង**

**អគារ
ដុល្លារអាមេរិក**

សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២៤
ចំណាយការប្រាក់
ការទូទាត់ភតិសន្យា

៩២.៨៦៨
៦.២៣៦
(៦៦.៦៧៣)

សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
ចំណាយការប្រាក់
ការទូទាត់ភតិសន្យា

៣២.៤៣១
៩០៥
(៣៣.៣៣៦)

សមតុល្យថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ (មិនបានធ្វើសវនកម្ម)

-

(គិតជាពាន់រៀល)

-

តំណាងឱ្យ៖

មិនបានធ្វើសវនកម្ម
៣០ មិថុនា ២០២៥
ដុល្លារអាមេរិក ពាន់រៀល

បានធ្វើសវនកម្ម
៣១ ធ្នូ ២០២៤
ដុល្លារអាមេរិក ពាន់រៀល

បំណុលរយៈពេលខ្លី

-

-

៣២.៤៣១

១៣០.៥៣៥

៧. ទ្រព្យសម្បត្តិវិនិយោគ

អគារ
ដុល្លារអាមេរិក

កម្រៃយោងសុទ្ធ

សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤

២.៦៦៥.០៨៨

ការផ្ទេរពីសន្និធិ

២៣.១៤៧

រំលស់

(៨៤.៤៩១)

ការថយចុះតម្លៃ

(១១៥.៧៦៩)

សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២.៤៨៧.៩៧៥

ការទិញបន្ថែម

៣.៨១០

រំលស់

(៤២.៥១៩)

សមតុល្យនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ (មិនបានធ្វើសវនកម្ម)

២.៤៤៩.២៦៦

(គិតជាពាន់រៀល)

៩.៨២១.៥៥៧

៨. ការវិនិយោគនៅក្នុងក្រុមហ៊ុនព្យាបាលសម្ព័ន្ធ

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៥		បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃភាគហ៊ុនមិនបានចុះបញ្ជីនៅឡើយ				
មូលបត្រ ថ្លៃដើម	៥០០.០០០	២.០០០.០០០	៥០០.០០០	២.០០០.០០០
ផលចំណេញពីព្យាបាលសម្ព័ន្ធ បន្ទាប់ពីការ				
ទិញភាគលាភសុទ្ធដែលបានទទួល	(១០.៨១៥)	(៤៣.៩៧៦)	(៩.៩៥០)	(៤០.៥០៦)
លម្អៀងនៃការបកប្រែរូបិយប័ណ្ណ	-	៥.៦០៨	-	១២.៩៥៧
	៤៨៩.១៨៥	១.៩៦១.៦៣២	៤៩០.០៥០	១.៩៧២.៤៥១

ព័ត៌មានលម្អិតរបស់ក្រុមហ៊ុនព្យាបាលសម្ព័ន្ធមានដូចខាងក្រោម៖

ឈ្មោះ	ប្រទេសដែលបាន ចុះបញ្ជីពាណិជ្ជកម្ម	ប្រសិទ្ធភាពនៃការ គ្រប់គ្រងមូលធន		សកម្មភាពចម្បង
		២០២៥	២០២៤	
		%	%	
ព្យាបាលសម្ព័ន្ធរបស់ធីតា លែន ភីអិលស៊ី				
ធីតា វេនឈី ឯ.ក(*)	កម្ពុជា	៤០	៤០	ការកាន់កាប់ការវិនិយោគ
អិលស៊ីអេច ម៉ាយក្រូហ្វាយនែន ម.ក(*)	កម្ពុជា	១៦	១៦	ចូលរួមក្នុងគ្រប់ទិដ្ឋភាពនៃអាជីវកម្ម មីក្រូហិរញ្ញវត្ថុ និងការផ្តល់សេវា ហិរញ្ញវត្ថុពាក់ព័ន្ធក្នុងប្រទេស កម្ពុជា។

(*) មិនត្រូវបានធ្វើសវនកម្មដោយ ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត។

៩. កិច្ចសន្យាទ្រព្យសកម្ម

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៥		បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ថ្លៃដើម				
សមតុល្យនាដើមឆ្នាំ	១០.២១១.៩៥៧	៤១.១០៣.១២៧	១២.២៥៦.៥៧៥	៥០.០៦៨.១០៩
ចំណូលត្រូវបានទទួលស្គាល់ក្នុងឆ្នាំពី ការលក់អចលនទ្រព្យ (រួមបញ្ចូលពន្ធ លើកថ្លៃបន្ថែម)	-	-	៤.៨៥៩.៨៨៥	១៩.៧៨៤.៥៩០
ទ្រព្យសកម្មត្រូវបានកាន់កាប់ឡើងវិញ	(៤១១.១៤៩)	(១.៦៤៩.១១៩)	(៣.៥៣៣.៥៦៦)	(១៤.៣៨៥.១៤៧)
ការចេញវិក័យបត្រ	(១.៣២៩.៦៦៨)	(៥.៣៣៣.២៩៨)	(៣.២៩៧.៣០៧)	(១៣.៤២៣.៣៣៧)
ការផ្ទេរចេញពីបញ្ជី	-	-	(៤១.៥៤៤)	(១៦៩.១២៦)
ការខាតបង់ឥណទានដែលរំពឹងទុក	-	-	(៣២.០៨៦)	(១៣០.៦២២)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(១៥១.៤៣៩)	-	(៦៤១.៣៤០)
សមតុល្យនាចុងក្រា/ឆ្នាំ	៨.៤៧១.១៤០	៣៣.៩៦៩.២៧១	១០.២១១.៩៥៧	៤១.១០៣.១២៧

កំណាងឱ្យ៖

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៥		បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មរយៈពេលខ្លី	៤៦០.៤២០	១.៨៤៦.២៨៤	២.៩៤១.៩០២	១១.៨៤១.១៥៦
ទ្រព្យសកម្មរយៈពេលវែង	៨.០១០.៧២០	៣២.១២២.៩៨៧	៧.២៧០.០៥៥	២៩.២៦១.៩៧១
	៨.៤៧១.១៤០	៣៣.៩៦៩.២៧១	១០.២១១.៩៥៧	៤១.១០៣.១២៧

បម្រែបម្រួល ការខាតបង់ឥណទានដែលរំពឹងទុកនៃកិច្ចសន្យាទ្រព្យសកម្ម៖

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៥		បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យដើមឆ្នាំ	៣២.០៨៦	១២៩.១៤៦	-	-
គិតថ្លៃក្នុងការិយបរិច្ឆេទ	-	-	៣២.០៨៦	១៣០.៦២២
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(៤៨១)	-	(១.៤៧៦)
សមតុល្យចុងក្រា/ឆ្នាំ	៣២.០៨៦	១២៨.៦៦៥	៣២.០៨៦	១២៩.១៤៦

១០. ទ្រព្យសកម្មរយៈពេលវែងផ្សេងៗ

ប្រាក់កក់ដែលត្រូវបង្វិលសងវិញបាន គឺត្រូវបានបង់ទៅឱ្យនិយ័តករយធនបាល ដើម្បីទទួលបានអាជ្ញាបណ្ណបរទេសកិច្ចសម្រាប់ម្ចាស់ភាគហ៊ុនិក ដើម្បីកាន់កាប់អចលនទ្រព្យជំនួសឱ្យក្រុមហ៊ុន។

១១. ថ្លៃដើមអតិថិជនរំលស់ប្រាក់

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៥		បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ថ្លៃដើម				
សមតុល្យនាដើមឆ្នាំ	១.៨១០.៤០០	៧.២៨៦.៨៦០	១.៨១០.៤០០	៧.៣៩៥.៤៨៤
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(២៧.១៥៦)	-	(១០៨.៦២៤)
	<u>១.៨១០.៤០០</u>	<u>៧.២៥៩.៧០៤</u>	<u>១.៨១០.៤០០</u>	<u>៧.២៨៦.៨៦០</u>

១២. សន្និធិអចលនទ្រព្យ

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៥		បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បន្ទប់ឧសដូ	៤.១១៧.៤៣០	១៦.៥១០.៨៩៤	៣.៨៥១.៧២១	១៥.៥០៣.១៧៧
ចំណាត់ថយន្ត	៦១៩.១៥៧	២.៤៨២.៨២០	៦១៩.១៥៧	២.៤៩២.១០៧
បន្ទប់ការិយាល័យពាណិជ្ជកម្ម	២៣.១៤៨	៩២.៨២៣	២៣.១៤៨	៩៣.១៧១
	<u>៤.៧៥៩.៧៣៥</u>	<u>១៩.០៨៦.៥៣៧</u>	<u>៤.៤៩៤.០២៦</u>	<u>១៨.០៨៨.៤៥៥</u>
ដក៖				
-ការលុបចេញពីបញ្ជីនៃសន្និធិ	(២៩០.៣៦៤)	(១.១៦៤.៦៥០)	(២៩០.៣៦៤)	(១.១៨២.០៧២)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	២៩១	-	១៣.៣៥៧
	<u>៤.៤៦៩.៣៧១</u>	<u>១៧.៩២២.១៧៨</u>	<u>៤.២០៣.៦៦២</u>	<u>១៦.៩១៩.៧៤០</u>

នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ សន្និធិដែលមានថ្លៃដើមចំនួន ៣៨.១២៣ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ៣៨.១២៣ ដុល្លារអាមេរិក) ត្រូវបានដាក់ជាទ្រព្យបញ្ចាំសម្រាប់ធានាប្រាក់កម្ចីរបស់ក្រុមហ៊ុន។

១៣. គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៥		បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីអតិថិជនពាណិជ្ជកម្ម				
ភាគីទីបី	១.៥៤៥.១៦១	៦.១៩៦.០៩៦	១.៥៧៣.២០៨	៦.៣៣២.១៦២
ដក៖ ការខាតបង់ឥណទានដែលរំពឹងទុក	(១២.១៧៤)	(៤៨.៨១៨)	(១២.១៧៤)	(៤៩.០០០)
	<u>១.៥៣២.៩៨៧</u>	<u>៦.១៤៧.២៧៨</u>	<u>១.៥៦១.០៣៤</u>	<u>៦.២៨៣.១៦២</u>
គណនីត្រូវទទួលផ្សេងៗ				
អាករតម្លៃបន្ថែមលើធាតុចូល	១៥៦.៥១១	៦២៧.៦០៩	២០៦.៥១១	៨៣១.២០៧
ភាគីពាក់ព័ន្ធ	២១.៩១០	៨៧.៨៦០	៣.៦០៦.០៤៤	១៤.៥១៤.៣២៧
គណនីត្រូវទទួលផ្សេងៗ	១៥.៤៣៥	៦១.៨៩៣	១.៦៤៩	៦.៦៣៧
	<u>១៩៣.៨៤៦</u>	<u>៧៧៧.៣៦២</u>	<u>៣.៨១៤.២០៤</u>	<u>១៥.៣៥២.១៧១</u>
	<u><u>១.៧២៦.៨៣៣</u></u>	<u><u>៦.៩២៤.៦៤០</u></u>	<u><u>៥.៣៧៥.២៣៨</u></u>	<u><u>២១.៦៣៥.៣៣៣</u></u>

(ក) ចំនួនទឹកប្រាក់ជំពាក់ពីភាគីពាក់ព័ន្ធ គឺទាក់ទងនឹងបុរេប្រទាន និងការទូទាត់ជំនួស ដែលមិនមានការធានា គ្មានការប្រាក់ និងត្រូវទូទាត់សងតាមតម្រូវការជាសាច់ប្រាក់ និងសាច់ប្រាក់សមមូល លើកលែងតែចំនួនទឹកប្រាក់ ៣.៥៩០.៦៨៩ ដុល្លារអាមេរិក នៅក្នុងការិយបរិច្ឆេទមុន ដែលត្រូវបង់អត្រាការប្រាក់ ១៣,៩៤%ក្នុងមួយឆ្នាំ។

(ខ) បម្រែបម្រួលការខាតបង់ឥណទានដែលរំពឹងទុកលើការគណនីអតិថិជនពាណិជ្ជកម្មមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម ២០២៥		បានធ្វើសវនកម្ម ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យដើមឆ្នាំ	១២.១៧៤	៤៩.០០០	-	-
គិតថ្លៃក្នុងការិយបរិច្ឆេទ	-	-	១២.១៧៤	៤៩.៥៦០
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(១៨២)	-	(៥៦០)
	<u>១២.១៧៤</u>	<u>៤៨.៨១៨</u>	<u>១២.១៧៤</u>	<u>៤៩.០០០</u>

១៤. សមតុល្យសាច់ប្រាក់ និងធនាគារ

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៥		បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់នៅធនាគារ	៣២៥.១១៧	១.៣០៣.៧១៩	១៤០.៦១០	៥៦៥.៩៥៥

នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនទទួលបានប្រាក់កក់ដែលត្រូវអាចបង្វិលសង និងការទូទាត់ បុរេប្រទានដែលទទួលបានពីម្ចាស់បន្ទប់ទៅលើការជួសជុលកែលម្អ កម្រៃសេវាថ្លៃគ្រប់គ្រង និងមូលនិធិដាក់សន្សំបម្រុងចំនួន ២៥៣.៦៥១ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤៖ ១៥៨.៦៥០ដុល្លារអាមេរិក)។

បន្ថែមពីនេះទៀត ក្រុមហ៊ុនបានធ្វើការទូទាត់ជំនួសសម្រាប់ការគ្រប់គ្រងអចលនទ្រព្យរបស់ Garden Residency ២ ក្នុងអំឡុងកាលបរិច្ឆេទនៃរាយការណ៍ ដែលមានចំនួនសរុប ២៥៧.៦៥៧ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ១៥៨.៥៦៥ ដុល្លារអាមេរិក)។ ការទូទាត់នេះរួមបញ្ចូលទាំងការចំណាយប្រតិបត្តិការ និងចំណាយទឹកភ្លើង។

ចំនួនប្រាក់កក់ដែលត្រូវបង្វិលសងសុទ្ធ និងការទូទាត់មុនសុទ្ធគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីបាន ពិចារណា ទៅលើការកាត់កងជាមួយនឹងការទូទាត់សងជំនួស ដែលបានធ្វើឡើង មានចំនួន ៤.០០៦ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ ៨៥ដុល្លារអាមេរិក)។ ក្រុមហ៊ុនគ្រប់គ្រងប្រតិបត្តិការទាំងនេះដោយអនុលោមតាមគោលការណ៍ របស់ខ្លួន។

ក្រុមហ៊ុនចាត់ទុកប្រាក់កក់ដែលត្រូវបង្វិលសង ដែលបានទទួល ជាខ្ទង់ក្រៅតារាងតុល្យការរហូតដល់ការកើតមាន ឡើងនូវព្រឹត្តិការណ៍ដែលបង្កឱ្យមានកាតព្វកិច្ចសងប្រាក់មកវិញ។ ដូចគ្នានេះដែរ ការទូទាត់ត្រូវបានចាត់ទុកថាជាខ្ទង់ក្រៅ តារាងតុល្យការរហូតដល់មាន ការទូទាត់សងមកវិញ ឬការទូទាត់កើតមានឡើង។

១៥. ដើមទុន

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៥		បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤	
	ចំនួនភាគហ៊ុន	ដុល្លារអាមេរិក	ចំនួនភាគហ៊ុន	ដុល្លារអាមេរិក
ភាគហ៊ុនធម្មតា ០,០២៥ដុល្លារអាមេរិកក្នុង				
មួយភាគហ៊ុន				
បានចុះបញ្ជី បោះផ្សាយ និងបានបង់រួច				
នាថ្ងៃទី១ ខែមករា/ថ្ងៃទី៣០ ខែមិថុនា/ថ្ងៃទី៣១ ខែធ្នូ				
	២៥.៧១០.០០០	៦៤២.៧៥០	២៥.៧១០.០០០	៦៤២.៧៥០
(គិតជាពាន់រៀល)		២.៥៧១.០០០		២.៥៧១.០០០

កម្មសិទ្ធិករនៃក្រុមហ៊ុនមានសិទ្ធិទទួលបានភាគលាភ នៅពេលដែលប្រកាសដោយក្រុមហ៊ុន ហើយមានសិទ្ធិបោះ ឆ្នោតមួយក្នុងមួយភាគហ៊ុនធម្មតានៅក្នុងការប្រជុំរបស់ក្រុមហ៊ុន។ ភាគហ៊ុនធម្មតាទាំងអស់ មានចំណាត់ថ្នាក់ស្មើគ្នា ទាក់ទង ទៅនឹងទ្រព្យសកម្មដែលនៅសល់របស់ក្រុមហ៊ុន។

១៦. បុព្វលាភភាគហ៊ុន

បុព្វលាភភាគហ៊ុន សំដៅលើចំនួនទឹកប្រាក់លើសពីតម្លៃចារឹក នៃភាគហ៊ុននីមួយៗ ដែលក្រុមហ៊ុនទទួលបានពីការបោះផ្សាយលក់ភាគហ៊ុន និងបន្ទាប់ពីកាត់កងនូវចំណាយប្រតិបត្តិការផ្សេងៗ ដែលកើតចេញផ្ទាល់ពីការបោះផ្សាយភាគហ៊ុន។

១៧. ប្រាក់កម្ចី

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៥		បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់កម្ចីរយៈពេលវែង				
កម្ចីពីធនាគារពាណិជ្ជ	១១.៥៨៥.១១១	៤៦.៤៥៦.២៩៥	១២.០០០.៣៤១	៤៨.៣០១.៣៧៣
កម្ចីពីភាគីទីបី	-	-	២០០.០០០	៨០៥.០០០
	<u>១១.៥៨៥.១១១</u>	<u>៤៦.៤៥៦.២៩៥</u>	<u>១២.២០០.៣៤១</u>	<u>៤៩.១០៦.៣៧៣</u>
ប្រាក់កម្ចីរយៈពេលខ្លី				
កម្ចីពីធនាគារពាណិជ្ជ	៥២២.៧០០	២.០៩៦.០២៧	៥៣២.១០៦	២.១៤១.៧២៦
កម្ចីពីភាគហ៊ុនិក	៤០៨.០៣៩	១.៦៣៦.២៣៦	១.១៧៥.៣៤៩	៤.៧៣០.៧៨០
កម្ចីពីភាគីទីបី	២០៦.០០០	៨២៦.០៦០	-	-
	<u>១.១៣៦.៧៣៩</u>	<u>៤.៥៥៨.៣២៣</u>	<u>១.៧០៧.៤៥៥</u>	<u>៦.៨៧២.៥០៦</u>
	<u>១២.៧២១.៨៥០</u>	<u>៥១.០១៤.៦១៨</u>	<u>១៣.៩០៧.៧៩៦</u>	<u>៥៥.៩៧៨.៨៧៩</u>

១៨. ចំណូលពន្ធពន្យារ

សមាសធាតុ និងបម្រែបម្រួលចំណូលពន្ធពន្យារមានដូចខាងក្រោម៖

	ការទទួលស្គាល់ក្នុង របាយការណ៍ចំណេញ		
	នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដុល្លារអាមេរិក	ឬខាត នាថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៥ (កំណត់សម្គាល់ ២៧) ដុល្លារអាមេរិក	នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ (មិនបានធ្វើសវនកម្ម) ដុល្លារអាមេរិក
ចំណូលពន្ធពន្យារ			
ទ្រព្យសម្បត្តិ និងបរិក្ខារ	(២០២.៩៩៤)	-	(២០២.៩៩៤)
ការលុបចេញពីបញ្ជីនៃកិច្ចសន្យាទ្រព្យសកម្ម និងគណនី			
ត្រូវទទួល	(៤.២១៥)	-	(៤.២១៥)
សំវិធានធនលើសន្និធិដែលបានលុបចេញពីបញ្ជី	(២៩.០៣៦)	-	(២៩.០៣៦)
សិទ្ធិក្នុងការប្រើទ្រព្យសកម្ម	៣.០២៥	(៣.០២៥)	-
ចំណូលភតិសន្យា	(៣.២៤២)	៣.២៤២	-
ទ្រព្យវិនិយោគ	២៤៨.៦១២	-	២៤៨.៦១២
	<u>១២.១៥០</u>	<u>២១៧</u>	<u>១២.៣៦៧</u>

(គិតជាពាន់រៀល)

៤៩.៥៩២

	ការទទួលស្គាល់ក្នុង របាយការណ៍ចំណេញ		
	នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ឬខាត នាថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៤ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដុល្លារអាមេរិក
ចំណូលពន្ធពន្យារ			
ទ្រព្យសម្បត្តិ និងបរិក្ខារ	-	(២០២.៩៩៤)	(២០២.៩៩៤)
ការលុបចេញពីបញ្ជីនៃកិច្ចសន្យាទ្រព្យសកម្ម និងគណនី	-	(៤.២១៥)	(៤.២១៥)
ត្រូវទទួល	-	(២៩.០៣៦)	(២៩.០៣៦)
សំវិធានធនលើសន្និធិដែលបានលុបចេញពីបញ្ជី	-	៣.០២៥	៣.០២៥
សិទ្ធិក្នុងការប្រើទ្រព្យសកម្ម	-	(៣.២៤២)	(៣.២៤២)
ចំណូលភតិសន្យា	-	២៤៨.៦១២	២៤៨.៦១២
ទ្រព្យវិនិយោគ	-	-	-
	<u>-</u>	<u>១២.១៥០</u>	<u>១២.១៥០</u>

(គិតជាពាន់រៀល)

៤៨.៩០៤

១៩. គណនីប្រភេទផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៥		បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម ភាគីទីបី	១.៥១៤.៨៦៥	៦.០៧៤.៦០៩	២.៣៨៣.៨៤៨	៩.៥៩៤.៩៨៨
គណនីត្រូវបង់ផ្សេងៗ				
អាករតម្លៃបន្ថែមលើធាតុចេញ	១.០៦០.០៣៧	៤.២៥០.៧៤៨	១.១០៩.៥៨៩	៤.៤៦៦.០៩៦
ការវិនិយោគនៅក្នុងក្រុមហ៊ុនញាតិ សម្ព័ន្ធត្រូវបង់	៥០០.០០០	២.០០៥.០០០	៥០០.០០០	២.០១២.៥០០
ប្រាក់បៀវត្សត្រូវបង់	-	-	៣.៨៤៥	១៥.៤៧៦
ប្រាក់កក់ពីការជួល	៣.៤០០	១៣.៦៣៤	២.៤៧០	៩.៩៤២
ពន្ធត្រូវបង់ផ្សេងៗ	៣៩.៦៦២	១៥៩.០៤៥	៣២.៩៣០	១៣២.៥៤៣
គណនីត្រូវបង់ផ្សេងៗ	៤១.៩០៥	១៦៨.០៣៩	៥០.០២៣	២០១.៣៤៤
	១.៦៤៥.០០៤	៦.៥៩៦.៤៦៦	១.៦៩៨.៨៥៧	៦.៨៣៧.៩០១
	៣.១៥៩.៨៦៩	១២.៦៧១.០៧៥	៤.០៨២.៧០៥	១៦.៤៣២.៨៨៩

២០. ចំណូល

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៣ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលពីការលក់អចលនទ្រព្យ	-	-	១.៤៩២.៤៧៦	៦.០៨៩.៣០២

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៦ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលពីការលក់អចលនទ្រព្យ	-	-	៣.៥៦១.១៨៣	១.៤៥១១.៨២១

២១. ថ្លៃដើមនៃការលក់

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៣ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ថ្លៃដើមនៃសន្តិធ៌	-	-	៩៣៣.៤៨២	៣.៨០៨.៦០៧

២១. ថ្លៃដើមនៃការលក់ (ត)

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៦ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ថ្លៃដើមនៃសន្តិធ៌	-	-	២.៣៩៤.៤៦៧	៩.៧៥៧.៤៥៣
ការបញ្ចុះតម្លៃត្រូវបានអនុញ្ញាត	២០.៥៥៨	៨២.៤៥៨	-	-
	២០.៥៥៨	៨២.៤៥៨	២.៣៩៤.៤៦៧	៩.៧៥៧.៤៥៣

២២. ចំណូលផ្សេងៗ

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៣ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បុព្វលាភពីការធនាគារលើការទូទាត់	១០៩.០៤៨	៤៣៧.០១៦	១០៨.២៧៦	៤៤១.៧៦៦
ចំណេញពីការប្តូររូបិយប័ណ្ណបរទេស	១.២៨៦	៥.១២១	២.០៧២	៨.៤៥៤
ចំណូលពីការជួល	៤.៣៦៣	១៧.៤៧៦	២.៧១៩	១១.០៩៤
ចំណូលការប្រាក់	២៩២.៨៦២	១.១៧៤.០៥៨	-	-
ផ្សេងៗ	១.៨៥៥	៧.៤២០	២១.៤០៩	៨៧.៣៤៨
	៤០៩.៤១៤	១.៦៤១.០៩១	១៣៤.៤៧៦	៥៤៨.៦៦២

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៦ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បុព្វលាភពីការធនាគារលើការទូទាត់	១៧១.៥៦៧	៦៨៨.១៥៥	២៤១.៥០៩	៩៨៤.១៤៩
ចំណេញពីការប្តូររូបិយប័ណ្ណបរទេស	២.៦៧៨	១០.៧៤១	៩.០៨៧	៣៧.០៣០
ចំណូលពីការជួល	៨.២៩០	៣៣.២៥១	៥.២៥៥	២១.៤១៤
ចំណូលពីប្រាក់ពិន័យ	៤.៦៤៨	១៨.៦៤៤	៩០៩	៣.៧០៤
ចំណូលការប្រាក់	៣៩៤.៩៥៦	១.៥៨៨.១៦៨	-	-
ផ្សេងៗ	៥.៣៥៥	២១.៤៧៩	២៨.៣៨៤	១១៥.៦៦៥
	៥៨៧.៤៩៤	២.៣៥៦.៤៣៨	២៨៥.១៤៥	១.១៦១.៩៦២

២៣. ចំណាយលើការលក់ និងផ្សព្វផ្សាយ

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៣ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រៃជើងសារ	-	-	២.២៣៥	៩.១១៩
ការផ្សព្វផ្សាយ	-	-	១០.៧៩៩	៤៤.០៦០
	-	-	១៣.០៣៤	៥៣.១៧៩

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៦ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រៃជើងសារ	-	-	២.២៣៥	៩.១០៨
ការផ្សព្វផ្សាយ	-	-	២០.៥៨១	៨៣.៨៦៧
	-	-	២២.៨១៦	៩២.៩៧៥

២៤. ចំណាយទូទៅ និងចំណាយរដ្ឋបាល

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៣ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សេវាធនាគារ	២៤០	៩៦១	១១២	៤៥៦
ការទំនាក់ទំនង	១០៩	៤៣៧	២៥	១០២
សេវាប្រឹក្សាយោលបល់	២.២០០	៨.៨២៤	៤១.៥៨៤	១៦៩.៦៦៣
ចំណាយរំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ	៦.៨៦៨	២៧.៥០៧	៤.៩៦២	២០.២៤៥
ចំណាយរំលស់លើសិទ្ធិក្នុងការប្រើទ្រព្យសកម្ម	១៥.១២៦	៦០.៥៨០	១៥.១២៦	៦១.៧១៤
ការកម្សាន្ត	៣.០២៣	១២.១២៦	-	-
ការធានារ៉ាប់រង	-	-	៥៦៨	២.៣១៧
ថ្លៃសេវាគ្រប់គ្រង	៥៣.៣៥៨	២១៣.៨២៦	៣៤.៧៣៤	១៤១.៧១៥
ពន្ធដែលមិនអាចកាត់កងបាន	១៤៧	៥៨០	២.៤៥០	៩.៩៩៦
ការបោះពុម្ព និងសម្ភារៈការិយាល័យ	៨៧១	៣.៤៧៨	៤៩០	១.៩៩៩
ថ្លៃសេវាកម្មវិជ្ជាជីវៈ	១០.៩៣៦	៤៣.៦៩៨	៣៧.៣៧១	១៥២.៤៧៤
ចំណាយការជួល	៦៦	២៦៤	៦៦	២៦៩
ការជួសជុលនិងការថែទាំ	១.២២៥	៤.៨៩៩	(៣៦០)	(១.៤៦៩)
ចំណាយថ្លៃកែលម្អ	-	-	(៧៦៨)	(៣.១៣៣)
ប្រាក់បៀវត្ស	៦១.០៨២	២៤៤.៧១៤	៥១.៥៥២	២១០.៣៣២
អត្ថប្រយោជន៍បុគ្គលិក	១៩៧	៧៩០	១០៧	៤៣៧

២៤. ចំណាយទូទៅ និងចំណាយរដ្ឋបាល (ត)

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៣ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សុខុមាលភាពបុគ្គលិក	-	-	៣៩៦	១.៦១៦
ចំណាយថ្លៃការធ្វើដំណើរ	៦.៧២៧	២៦.៩៥១	៣.៤២៩	១៣.៩៩០
ពិន័យនៃពន្ធ	-	-	១.៩៧១	៨.០៤២
ចំណាយថវិការ	-	-	(៩)	(៣៧)
ទឹកភ្លើង	២.៦៣៣	១០.៥៥៤	១.៣១៩	៥.៣៨២
ចំណាយផ្សេងៗ	១៦.៦៦២	៦៦.៥៧៥	១៥.៣៩១	៦២.៧៩៥
	១៨១.៤៧០	៧២៦.៧៦៤	២១០.៥១៦	៨៥៨.៩០៥

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៦ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សេវាធនាគារ	៤៤៨	១.៧៩៧	២១៤	៨៧២
ការទំនាក់ទំនង	១០៩	៤៣៧	១០៩	៤៤៤
សេវាប្រឹក្សាយោលបល់	២.២០០	៨.៨២៤	៥៩.១៦៥	២៤១.០៩៨
ចំណាយរំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ	១៣.៥៥៣	៥៤.៣៦១	៩.២១៧	៣៧.៥៥៩
ចំណាយរំលស់លើសិទ្ធិក្នុងការប្រើទ្រព្យសកម្ម	៣០.២៥២	១២១.៣៤១	៣០.២៥២	១២៣.២៧៧
ការកម្សាន្ត	៣.០២៣	១២.១២៦	-	-
ការធានារ៉ាប់រង	៥៦៩	២.២៨២	១.៩០៨	៧.៧៧៥
ថ្លៃសេវាគ្រប់គ្រង	៨៥.៥៦២	៣៤៣.១៨៩	៥៤.៩៩៨	២២៤.១១៧
ពន្ធដែលមិនអាចកាត់កងបាន	១.៨០២	៧.២២៨	១០.៥២១	៤២.៨៧៣
ការបោះពុម្ព និងសម្ភារៈការិយាល័យ	៣.៣៩៦	១៣.៦២១	១.០១៤	៤.១៣២
ថ្លៃសេវាកម្មវិជ្ជាជីវៈ	៣៨.៧០៦	១៥៥.២៥០	៥១.១០១	២០៨.២៣៧
ចំណាយការជួល	១៣៣	៥៣៣	១៣៣	៥៤២
ការជួសជុលនិងការថែទាំ	៣.៥៥៦	១៤.២៦៣	៧១៥	២.៩១៤
ចំណាយថ្លៃកែលម្អ	-	-	៩.៥៨២	៣៩.០៤៧
ប្រាក់បៀវត្ស	១០៨.៧៨៧	៤៣៦.៣៤៥	១៧២.១៨៣	៧០១.៦៤៥
អត្ថប្រយោជន៍បុគ្គលិក	៣២៨	១.៣១៦	២៩៩	១.២១៨
សុខុមាលភាពបុគ្គលិក	-	-	៣៩៦	១.៦១៤
ចំណាយថ្លៃការធ្វើដំណើរ	១១.៨២២	៤៧.៤១៨	៧.៦៦២	៣១.២២៣
ពិន័យនៃពន្ធ	-	-	១.៩៧១	៨.០៣១
ទឹកភ្លើង	៣.៧៦២	១៥.០៨៩	១.៩០៤	៧.៧៩៩
ចំណាយផ្សេងៗ	២២.០៥៤	៨៨.៤៥៩	២៥.៥០២	១០៣.៩២០
	៣៣០.០៦២	១.៣២៣.៨៧៩	៤៣៨.៨៤៦	១.៧៨៨.២៩៧

២៥. ចំណាយប្រតិបត្តិការផ្សេងៗ

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៣ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់លើទ្រព្យវិនិយោគ	២១.៣៣៦	៨៤.៥៩៩	២១.០៦៤	៨៥.៩៤១
កម្រៃជើងសារ	៣៥៣	១.៤១៦	-	-
	<u>២១.៦៨៩</u>	<u>៨៦.០១៥</u>	<u>២១.០៦៤</u>	<u>៨៥.៩៤១</u>

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៦ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតពីការបញ្ឈប់ការទិញបន្ទប់	១៤២.១៩៥	៥៧០.៣៤៤	-	-
រំលស់លើទ្រព្យវិនិយោគ	៤២.៥១៩	១៧០.៥៤៤	៤២.១២៩	១៧១.៦៧៦
ការខាតបង់ឥណទានដែលរំពឹងទុកនៃ កិច្ចសន្យាទ្រព្យសកម្ម	-	-	៣២.០៨៦	១៣០.៧៥០
ការខាតបង់ឥណទានដែលរំពឹងទុកនៃគណនី អតិថិជនពាណិជ្ជកម្ម	-	-	១២.១៧៤	៤៩.៦០៩
ការលុបចេញពីបញ្ជីនៃកិច្ចសន្យាទ្រព្យសកម្ម	-	-	៤១.៥៤៤	១៦៩.២៩២
កម្រៃជើងសារ	៣៥៣	១.៤១៦	-	-
ការលុបចេញពីគណនីអតិថិជន ពាណិជ្ជកម្ម	-	-	៦០៩	២.៤៨២
	<u>១៨៥.០៦៧</u>	<u>៧៤២.៣០៤</u>	<u>១២៨.៥៤២</u>	<u>៥២៣.៨០៩</u>

២៦. ចំណាយហិរញ្ញវត្ថុ

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៣ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយការប្រាក់លើ៖				
- បំណុលភតិសន្យា	២៦១	១.០៤៣	១.៧៤២	៧.១០៧
- ប្រាក់កម្ចី	៤១២.៨៦៤	១.៦៥៣.៩៤៨	២០៨.៩៧៣	៨៥២.៦១០
	<u>៤១៣.១២៥</u>	<u>១.៦៥៤.៩៩១</u>	<u>២១០.៧១៥</u>	<u>៨៥៩.៧១៧</u>

២៦. ចំណាយហិរញ្ញវត្ថុ (ត)

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៦ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយការប្រាក់លើ៖				
-បំណុលកតិសន្យា	៩០៥	៣.៦៣០	៣.៨៣៣	១៥.៦១៩
-ប្រាក់កម្ចី	៧៥៤.៤៥៨	៣.០២៦.១៣១	៤០២.៨៥៥	១.៦៤១.៦៣៥
	<u>៧៥៥.៣៦៣</u>	<u>៣.០២៩.៧៦១</u>	<u>៤០៦.៦៨៨</u>	<u>១.៦៥៧.២៥៤</u>

២៧. ចំណាយពន្ធ

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៣ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយពន្ធលើប្រាក់ចំណេញ៖				
ឆ្នាំចរន្ត	-	-	៧៧.៩១៤	៣១៧.៨៨៩
សវិធានធនលើសក្នុងការិយបរិច្ឆេទមុន	-	-	(១)	(៤)
	-	-	<u>៧៧.៩១៣</u>	<u>៣១៧.៨៨៥</u>
ការចំណាយលើពន្ធពន្យារ (កំណត់សម្គាល់១៨):				
ប្រភពដើម និងការបញ្ជ្រាសនៃភាពខុសគ្នាបណ្តោះអាសន្ន	២១៧	៧៧២	(៧៣.២៩៣)	(២៩៩.០៣៥)
ចំណាយពន្ធសរុប	<u>២១៧</u>	<u>៧៧២</u>	<u>៤.៦២០</u>	<u>១៨.៨៥០</u>

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៦ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយពន្ធលើប្រាក់ចំណេញ៖				
ឆ្នាំចរន្ត	-	-	១០៩.០៧៥	៤៤៤.៤៨០
សវិធានធនខ្វះ/(លើស)ក្នុងការិយបរិច្ឆេទមុន	១៦.៣៥៤	៦៥.៥៩៦	(៤៥.២៩៧)	(១៨៤.៤២២)
	<u>១៦.៣៥៤</u>	<u>៦៥.៥៩៦</u>	<u>៦៣.៨១៨</u>	<u>២៦០.០៥៨</u>
ការចំណាយលើពន្ធពន្យារ (កំណត់សម្គាល់១៨):				
ប្រភពដើម និងការបញ្ជ្រាសនៃភាពខុសគ្នាបណ្តោះអាសន្ន	២១៧	៨៧០	-	-
ចំណាយពន្ធសរុប	<u>១៦.៥៧១</u>	<u>៦៦.៤៦៦</u>	<u>៦៣.៨១៨</u>	<u>២៦០.០៥៨</u>

២៧. ចំណាយពន្ធ (ត)

ផ្អែកលើច្បាប់ស្តីពីសារពើពន្ធរបស់ព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញ ក្នុងអត្រា ២០% (២០២៤៖ ២០%) លើប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមាក្នុងអត្រា ១% (២០២៤៖ ១%) នៃចំណូលសរុប មួយណាមានតម្លៃច្រើនជាង។

ក្រុមហ៊ុនបានចុះបញ្ជីដោយជោគជ័យក្នុងការមូលបត្រកម្ពុជា ហើយក្រុមហ៊ុនបានទទួលការពន្យារពេលជាបណ្តោះអាសន្នលើការបង់ប្រាក់ចំណេញពន្ធលើប្រាក់ចំណេញ សម្រាប់រយៈពេល ៣ ឆ្នាំ បន្ទាប់ពីបានចុះបញ្ជីដោយអនុលោមតាមប្រកាស លេខ ៨៥៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (“កសហវ”) ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ ក្រុមហ៊ុនបានដាក់បែបបទ ជូនអគ្គនាយកដ្ឋានពន្ធដារ (“អពជ”) តាមរយៈនិយ័តកម្មមូលបត្រកម្ពុជា (“ន.ម.ក”) ដើម្បីទទួលបានការលើកទឹកចិត្តផ្នែក ពន្ធដារ។

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលលិខិតអនុម័តពី អពជ ដើម្បីពន្យារពេលការបង់ពន្ធប្រាក់ចំណេញលើ ប្រាក់ចំណេញរបស់ ក្រុមហ៊ុនចំនួន ១% ចាប់ពីខែធ្នូ ឆ្នាំ២០២១ រហូតដល់ខែធ្នូ ឆ្នាំ២០២៤។

ដោយអនុលោមតាមអនុក្រឹត្យចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញផ្សាយដោយរាជរដ្ឋាភិបាលនៃព្រះរាជា- ណាចក្រកម្ពុជា ក្រុមហ៊ុន ដែលចុះបញ្ជី ឬផ្តល់ការធានាលើភាគហ៊ុន ឬបំណុល មានសិទ្ធិទទួលបានការកាត់បន្ថយពន្ធប្រចាំឆ្នាំ ចំនួន ៥០% នៃបំណុលពន្ធលើប្រាក់ ចំណេញប្រចាំឆ្នាំសម្រាប់រយៈពេលបីឆ្នាំដំបូង។ ការលើកលែងការបង់ពន្ធលើប្រាក់ ចំណេញ ត្រូវបានគណនាដោយផ្អែកលើភាគរយនៃ ភាគហ៊ុនធានាដែលបានបោះផ្សាយ។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនបានទទួលលិខិតលេខ ១៣០៥១ ដែលបានចេញផ្សាយ ដោយ អពជ។ ដើម្បីអនុម័តលើពាក្យស្នើសុំរបស់ខ្លួនសម្រាប់ ការលើកលែងពន្ធលើប្រាក់ចំណេញនេះចាប់ពីឆ្នាំ២០២២ ដល់ ឆ្នាំ២០២៤។

២៨. (ខាត)/ចំណេញក្នុងមួយភាគហ៊ុន

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៣ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ខាត)/ចំណេញបែងចែកទៅអ្នកកាន់កាប់				
ភាគហ៊ុនធម្មតា	(២០៨.៣៣៤)	(៨៣២.៤៥៦)	២៦១.២២១	១.០៦៥.៧៨១
ចំនួនមធ្យមទម្ងន់នៃភាគហ៊ុនធម្មតាដែលបាន បោះផ្សាយ	២៥.៧១០.០០០	២៥.៧១០.០០០	២៥.៧១០.០០០	២៥.៧១០.០០០

(ខាត)/ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន	(០,០១)	(៣២,៣៨)	០,០១	៤១,៤៥
(ខាត)/ចំណេញក្នុងមួយភាគហ៊ុនថយចុះ	(០,០១)	(៣២,៣៨)	០,០១	៤១,៤៥

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៦ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
(ខាត)/ចំណេញបែងចែកទៅអ្នកកាន់កាប់				
ភាគហ៊ុនធម្មតា	(៧២០.៩៨៥)	(២.៨៩១.៨៧២)	៤៥៣.០២០	១.៨៤៦.០៥៨
ចំនួនមធ្យមទម្ងន់នៃភាគហ៊ុនធម្មតាដែលបាន បោះផ្សាយ	២៥.៧១០.០០០	២៥.៧១០.០០០	២៥.៧១០.០០០	២៥.៧១០.០០០
(ខាត)/ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន	(០,០៣)	(១១២,៤៨)	០,០២	៧,១៨
(ខាត)/ចំណេញក្នុងមួយភាគហ៊ុនថយចុះ	(០,០៣)	(១១២,៤៨)	០,០២	៧,១៨

២៨. (ខាត)/ចំណេញក្នុងមួយភាគហ៊ុន (ត)

(ខាត)/ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតាដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។

គិតត្រឹមការិយបរិច្ឆេទបញ្ចប់នេះ ក្រុមហ៊ុនមិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជា ភាគហ៊ុនធម្មតានោះទេ។ ដូចនេះចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹង(ខាត)/ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន។

២៩. ភាគលាភ

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២៥		បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤	
	ភាគលាភ		ភាគលាភ	
	មួយភាគហ៊ុន ដុល្លារអាមេរិក	ចំនួនភាគលាភ ដុល្លារអាមេរិក	មួយភាគហ៊ុន ដុល្លារអាមេរិក	ចំនួនភាគលាភ ដុល្លារអាមេរិក
ភាគលាភចុងក្រោយសម្រាប់ការិយបរិច្ឆេទ បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែល បានបង់រួចរាល់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥	០,០១៩៤	៤៩៩.៣៧៦	-	-
		៤៩៩.៣៧៦		-
(គិតជាពាន់រៀល)		២.០០២.៤៩៨		-

ក្រុមប្រឹក្សាភិបាល បានស្នើភាគលាភចុងក្រោយមានតម្លៃ ០,០១៩៤ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុនធម្មតាចំនួន ៤០០.៣៧៦ដុល្លារអាមេរិក សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ ហើយត្រូវបានអនុម័តដោយភាគហ៊ុនិកនៅ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។ ភាគលាភចំនួន ៤៩៩,៣៧៦ដុល្លារអាមេរិក ត្រូវបានបង់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

៣០. ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ

(ក) ក្រុមហ៊ុនមានប្រតិបត្តិការជាមួយនឹងភាគីពាក់ព័ន្ធក្នុងការិយបរិច្ឆេទនេះដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៣ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគហ៊ុនិក				
ឧកញ៉ា គូយ ឡេសាន				
បុរេប្រទានផ្តល់ឱ្យក្រុមហ៊ុន	១៤៤.៥៤១	៥៧៧.៣១៨	១៤០.០០០	៥៧១.២០០
ការទូទាត់សងនៃបុរេប្រទានដោយ				
ក្រុមហ៊ុន	(១.៤០២.៣៤៦)	(៥.៦២១.៣៤៤)	(៦៨៦.០៦៥)	(២.៧៩៩.១៤៥)
ចំណាយការប្រាក់	(២០.៥៦៥)	(៨២.៣៥៦)	(៥៤.៨០១)	(២២៣.៥៩០)
Yap Ting Chiat				
ចំណាយការប្រាក់	(១៣.១៧៣)	(៥២.៦៩៩)	(៥៨.២៥២)	(២៣៧.៦៦៧)

៣០. ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ (ត)

(ក) ក្រុមហ៊ុនមានប្រតិបត្តិការជាមួយនឹងភាគីពាក់ព័ន្ធក្នុងការិយបរិច្ឆេទនេះដូចខាងក្រោម (ត)៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៣ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<u>ក្រុមហ៊ុនស្ថិតក្រោមការគ្រប់គ្រងរួម</u>				
JM Estate Sdn. Bhd.				
សេវាកម្មគ្រប់គ្រង	(១៧.៩៦៥)	(៧១.៩៥០)	(១៨.១៦៨)	(៧៤.១២៥)
ការប្រមូលជំនួសពីក្រុមហ៊ុន	(៤.៣១៨)	(១៧.២៨២)	(១០.៧២៣)	(៤៣.៧៥០)
ការបង់ជំនួសដោយក្រុមហ៊ុន	-	-	(៣៣.០៤០)	(១៣៤.៨០៣)
 ជេអេស ប្រព័ន្ធ អ៊ិនធើណេស៊ីនណល ឯ.ក				
សេវាកម្មគណនេយ្យ	(១២.៦៦០)	(៥០.៨៩៥)	(១១.៣០៩)	(៤៦.១៤១)
 ឈីហ្វ រៀលអ៊ីស្តេត ឌីវឡុបមេន (ខេមបូឌា) លីមីតធីត				
ការទូទាត់សងទៅក្រុមហ៊ុន	៣.៥៥០.៥៧៤	១៤.២៤១.៣៥៣	-	-
ការប្រាក់បង់ទៅក្រុមហ៊ុន	១២៥.២១៥	៥០១.៧៤៥	-	-

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ ៦ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<u>ភាគហ៊ុននិក</u>				
ឧកញ៉ា កូយ ឡេសាន				
បុរេប្រទានផ្តល់ឱ្យក្រុមហ៊ុន	៥៥០.៥៤១	២.២០៨.២២០	៧៤០.០០០	៣.០១៥.៥០០
ការទូទាត់សងជំនួសក្រុមហ៊ុន	(១.៩៨០.៣៦៤)	(៧.៩៤៣.២៤២)	(១.០៣៩.៨៨២)	(៤.២៣៧.៥១៩)
ចំណាយការប្រាក់	(៤១.៨៦៨)	(១៦៧.៩៣៣)	(៣៧.៤១៨)	(១៥២.៤៧៨)
 Yap Ting Chiat				
ចំណាយការប្រាក់	(៣៥.៩៦៥)	(១៤៤.២៥៦)	(៣៩.៦៣៤)	(១៦១.៥០៩)

ក្រុមហ៊ុនស្ថិតក្រោមការគ្រប់គ្រងរួម

JM Estate Sdn. Bhd.				
សេវាកម្មគ្រប់គ្រង	(៣៥.៩៣០)	(១៤៤.១១៥)	(៣២.៩៩៤)	(១៣៤.៤៥១)
ការប្រមូលជំនួសពីក្រុមហ៊ុន	(១០.៤៧៧)	៤២.០២៣	(១៩.២២១)	(៧៨.៣២៦)
ការបង់ជំនួសដោយក្រុមហ៊ុន	-	-	(៣៣.០៤០)	(១៣៤.៦៣៨)

៣០. ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ (ត)

(ក) ក្រុមហ៊ុនមានប្រតិបត្តិការជាមួយនឹងភាគីពាក់ព័ន្ធក្នុងការិយបរិច្ឆេទនេះដូចខាងក្រោម (ត)៖

	មិនបានធ្វើសវនកម្ម			
	សម្រាប់រយៈពេលបញ្ចប់ ៦ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនស្ថិតក្រោមការគ្រប់គ្រងរួម (ត)				
ជេអេស ប្រព័ន្ធ អ៊ិនធើណែស៊ីនណាល ឯ.ក				
សេវាកម្មគណនេយ្យ	(៦.៥៥៥)	(២៦.២៩២)	-	-
លើហ្វ រៀលអ៊ីស្តូត ឌីវេឡប្រមេន (ខេមបូឌា)				
លីមីត				
ការទូទាត់សងទៅក្រុមហ៊ុន	៣.៥៥០.៥៧៤	១៤.២៤១.៣៥៣	-	-
ការប្រាក់បង់ទៅក្រុមហ៊ុន	២០៧.២៧៨	៨៣១.៣៩២	-	-

សមតុល្យជាមួយភាគីពាក់ព័ន្ធនៅក្នុងការិយបរិច្ឆេទ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ១៣ កំណត់សម្គាល់លេខ១៧ និង លេខ១៩ នៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលបង្រួញ។

(ខ) ប្រតិបត្តិការជាមួយគណៈគ្រប់គ្រងសំខាន់ៗ

ប្រតិបត្តិការជាមួយគណៈគ្រប់គ្រងសំខាន់ៗ ក្នុងការិយបរិច្ឆេទនេះដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម			
	សម្រាប់រយៈពេលបញ្ចប់ ៣ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល	១៨.៤៧១	៧៣.៩៧៦	៣៨.៣២៩	១៥៦.១៩១

	មិនបានធ្វើសវនកម្ម			
	សម្រាប់រយៈពេលបញ្ចប់ ៦ខែ			
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល	៣៦.៩៤២	១៤៨.១៧៤	១២៥.៩៧០	៥១៣.៣២៨

៣១. កិច្ចសន្យាមូលធន

នៅក្នុងការិយបរិច្ឆេទបច្ចុប្បន្ន ក្រុមហ៊ុនមានការសន្យាលើការចំណាយមូលធនទាក់ទងនឹង៖

	មិនបានធ្វើសវនកម្ម		បានធ្វើសវនកម្ម	
	៣០ មិថុនា ២០២៥		៣០ មិថុនា ២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សូហ្វវ៉ែរ	២៨.១៣៣	១១២.៨៤១	១៦.៥៩៤	៦៩.០២០

៣២. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

កម្មវត្ថុនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះក៏ដើម្បីកាត់បន្ថយសក្តានុពលនៃផលប៉ះពាល់មិនល្អ ដែលអាចកើតឡើងដោយសារការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់កម្មវត្ថុនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ហេតុនេះគណៈគ្រប់គ្រងបានបង្កើតគោលការណ៍លម្អិតដូចជាកម្រិតសិទ្ធិអំណាច ត្រួតពិនិត្យការទទួលខុសត្រូវ ការកំណត់ និង វាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ដោយអនុលោមតាម កម្មវត្ថុនិងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនដោយសមភាគីមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ តាមគោលការណ៍ ក្រុមហ៊ុន ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់សមភាគី ដើម្បីធានាថា ក្រុមហ៊ុនប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

ហានិភ័យឥណទានដែល ក្រុមហ៊ុនងាយរងផលប៉ះពាល់ គឺតាមរយៈគណនីត្រូវទទួល។ អាយុកាលគណនីអតិថិជនពាណិជ្ជកម្មរបស់ ក្រុមហ៊ុនមានរយៈពេល ៣ខែ (២០២៤៖ ៣ខែ) ហើយ ក្រុមហ៊ុនព្យាយាមធ្វើការគ្រប់គ្រងយ៉ាងដិតដល់ លើគណនីអតិថិជនពាណិជ្ជកម្ម ដែលមិនទាន់ប្រមូលដើម្បីកាត់បន្ថយហានិភ័យឥណទានអោយទាបបំផុត។ សមតុល្យដែលហួសកាលកំណត់ ត្រូវបានពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយគណៈគ្រប់គ្រង។

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់កើតឡើងពីការគ្រប់គ្រងរបស់ ក្រុមហ៊ុនទៅលើមូលធនបង្វិល។ វាគឺជាហានិភ័យមួយដែល ក្រុមហ៊ុននឹងជួបប្រទះផលលំបាកក្នុងការបំពេញនូវកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

ក្រុមហ៊ុនគ្រប់គ្រងរយៈកាលកំណត់របស់បំណុលចាស់ៗ លំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាពមានស្រាប់នៃមូលនិធិយ៉ាងសកម្ម ដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការវិនិយោគ និងហិរញ្ញប្បទាន។ នៅក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល ក្រុមហ៊ុន ធ្វើការរក្សានូវកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូលគ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុន។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន អាចនឹងប្រែប្រួលដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់ទីផ្សារ។

ការប្រឈមរបស់ ក្រុមហ៊ុនទៅនឹងហានិភ័យអត្រាការប្រាក់ គឺទាក់ទងនឹងប្រាក់កម្ចី។ ក្រុមហ៊ុនគ្រប់គ្រងហានិភ័យ អត្រាការប្រាក់របស់ខ្លួន ដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបំណុលទីផ្សារ ហើយសំខាន់ជាងនេះទៀតគឺរក្សាអោយបាននូវការលាយឡំនូវកម្ចីមានអត្រាថេរ និងប្រែប្រួលដោយប្រុងប្រយ័ត្ន។ ក្រុមហ៊ុនពុំបានប្រើប្រាស់ដេរីវេទីវឧបករណ៍ហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យរបស់ប្រាក់បំណុលដែលត្រូវសងនោះទេ។

៣៣. យថាភាពនៃពន្ធ

ប្រព័ន្ធពន្ធដារនៅក្នុងប្រទេសកម្ពុជា គឺមានភាពថ្មី និងត្រូវបានកំណត់លក្ខណៈដោយប្រភេទពន្ធជាច្រើន និងជានិច្ចកាលមានការផ្លាស់ប្តូរនៃបទបញ្ញត្តិ ដែលជាធម្មតាមានលក្ខណៈមិនសូវជាក់លាក់ មានភាពផ្ទុយគ្នា និងប្រែប្រួលទៅតាមការបកស្រាយ។ ជានិច្ចកាលការបកស្រាយផ្សេងៗគ្នាកើតមានក្នុងចំណោមអាជ្ញាធរពន្ធ និងយុត្តាធិការជាច្រើន។ ពន្ធត្រូវបានត្រួតពិនិត្យឡើងវិញ និងស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួនដែលទទួលបានអនុញ្ញាតដោយច្បាប់ក្នុងការដាក់ការដាក់ពិន័យធ្ងន់ធ្ងរ ការដាក់ទណ្ឌកម្ម និងការប្រាក់។ ការពិតទាំងនេះប្រហែលជាអាចបង្កើតហានិភ័យនៃពន្ធនៅក្នុងប្រទេសកម្ពុជាខ្លាំងជាងនៅប្រទេសដទៃទៀត។ គណៈគ្រប់គ្រងជឿជាក់ថា បំណុលពន្ធត្រូវបានកត់ត្រាយ៉ាងគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយបទបញ្ញត្តិពន្ធរបស់ខ្លួន។ ប៉ុន្តែអាជ្ញាធរដែលពាក់ព័ន្ធអាចមានការបកស្រាយផ្សេងគ្នា ហើយឥទ្ធិពលជាសារវន្តរបស់វាអាចមានសារៈសំខាន់ខ្លាំង។

